

របាយការណ៍ ប្រចាំឆ្នាំ ២០២០

ANNUAL REPORT 2020



ប្រតិភូប្រតិបត្តិ
BORRIBO Microfinance Institution PLC

ភ្នំពេញ កម្ពុជា
BORRIBO Microfinance Institution PLC

BORRIBO Microfinance Institution PLC

មាតិកា

១. ទស្សនវិស័យ បេសកកម្ម និង គុណតម្លៃ	០១
១.១ ទស្សនវិស័យ	០១
១.២ បេសកកម្ម	០១
១.៣ គុណតម្លៃ	០១
២. សាវតារបស់បរិបូរណ៍	០២
៣. ការពង្រីកតំបន់ប្រតិបត្តិការ	០៣
៤. ចំណាប់អារម្មណ៍ក្រុមប្រឹក្សាភិបាល	០៥
៥. ចំណាប់អារម្មណ៍នាយគ្រប់គ្រងទូទៅ	០៧
៦. ព័ត៌មានរបស់បុគ្គលិក	១០
៧. ផលិតផល និងសេវាកម្ម	១៥
៧.១ ផលិតផល	១៥
៧.២ សេវាកម្ម	១៥
៨. វិស័យសេដ្ឋកិច្ច	២១
៩. ភាគទុនិក	២២
-រចនាសម្ព័ន្ធរបស់បរិបូរណ៍	២៤
១០. ប្រតិបត្តិការឥណទាន	២៥
១០.១ ការផ្តល់ឥណទាន	២៥

១០.២ ការគ្រប់គ្រងហានិភ័យឥណទាន	២៥
១០.៣ ចំណាត់ថ្នាក់ឥណទាន	២៥
១០.៤ លទ្ធផលប្រតិបត្តិការ	២៧
១១. របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករឯករាជ្យ របាយការណ៍ក្រុមប្រឹក្សាភិបាល	៣១
១១.១ របាយការណ៍ក្រុមប្រឹក្សាភិបាល	៣១
១១.២ សកម្មភាពចម្បង.....	៣១
១១.៣ លទ្ធផលប្រតិបត្តិការ.....	៣១
១១.៤ ភាគលាភ.....	៣១
១១.៥ ទុនបម្រុង និងសំវិធានធន	៣១
១១.៦ ឥណទានអាក្រក់ឬឥណទានខាតបង់ និងឥណទានសង្ស័យ.....	៣១
១១.៧ ទ្រព្យសកម្មចរន្ត.....	៣២
១១.៨ វិធីសាស្ត្រកំណត់តម្លៃ.....	៣២
១១.៩ បំណុលយថាភាព និងបំណុលផ្សេងៗ	៣៣
១១.១០ ការផ្លាស់ប្តូរនៃហេតុការណ៍.....	៣៣
១១.១១ ប្រតិបត្តិការណ៍មិនប្រក្រតី.....	៣៣
១១.១២ ដើមទុន	៣៣
១១.១៣ សមាជិតក្រុមប្រឹក្សាភិបាល	៣៣
១១.១៤ អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល	៣៤

១១.១៥ ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ	៣៤
១១.១៦ ព្រឹត្តិការណ៍សំខាន់ៗក្នុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ.....	៣៥
១២ ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ.....	៣៥
១៣ របាយការណ៍របស់សវនករឯករាជ្យ	៣៦
១៣.១ មតិយោបល់	៣៦
១៣.២ មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់សវនកម្ម.....	៣៦
១៣.៣ ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករ.....	៣៧
១៣.៤ ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ ..	៣៧
១៣.៥ ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ	៣៨
១៤. សកម្មភាពផ្នែកគ្រប់គ្រងអាជីវកម្មស្រាវជ្រាវ និងអភិវឌ្ឍ.....	៤៤
១៤.១ ការរីកចម្រើនប្រកបដោយភាពទទួលខុសត្រូវ	៤៤
១៤.២ ទិន្នាការនៃផលិតផល	៤៤
១៤.៣ សកម្មភាពនៃការផ្សព្វផ្សាយ.....	៤៤
១៤.៤ ហានិភ័យទីផ្សារ	៤៥
១៥. ផ្នែកធនធានមនុស្ស	៤៦
១៦.១ ការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍	៤៦
១៦.១.១ ការបណ្តុះបណ្តាលផ្នែកខាងក្នុង.....	៤៧
១៦.១.២ ការបណ្តុះបណ្តាលផ្នែកខាងក្រៅ	៤៨

១៧. អំពីអតិថិជន	៥០
១៨. ព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២០	៥៥
១៨.១ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់	៥៥
១៨.២ សកម្មភាពចូលរួមសង្គម	៥៦
១៩. អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍	៥៧
- ទីតាំងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍	៥៩

១. ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃ

១.១ ទស្សនវិស័យ

ជួយប្រជាពលរដ្ឋគ្រប់ៗរូបឲ្យមានលំនៅដ្ឋានផ្ទាល់ខ្លួន
និងដើម្បីធ្វើឲ្យជីវិតកាន់តែល្អប្រសើរ ។

១.២ បេសកកម្ម

ផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋគ្រប់រូបដែលពិបាកទទួលបាន
សេវាហិរញ្ញវត្ថុពីគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសដើម្បីបង្កើនជីវភាព
ក្នុងការរស់នៅរបស់ ពួកគេអោយកាន់ តែប្រសើរឡើង ។

១.៣ គុណតម្លៃរបស់គ្រឹះស្ថាន បរិបូរណ៍

១. វិន័យ

២. ភាពបត់បែន

៣. ភាពស្មោះត្រង់

៤. ភាពទទួលខុសត្រូវ

៥. ភាពជាអ្នកដឹងនាំ

៦. ការបើកចិត្តទូលាយ

២. សាវតាររបស់គ្រឹះស្ថាន បរិបូរណ៍

គ្រឹះស្ថានបរិបូរណ៍ ភីអិលស៊ី ជាគ្រឹះស្ថានឯកជនសុទ្ធសាធដែលទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី (Borribo Microfinance Institution PLC) ជាគ្រឹះស្ថានដែលមានសមត្ថភាពពេញលេញ និងគ្រប់គ្រាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុទៅដល់អតិថិជនរបស់ខ្លួន។ ក្នុងឆ្នាំ២០១៥ គ្រឹះស្ថានបានដាក់អោយដំណើរជាផ្លូវការនូវសាខាដំបូងគេចំនួនបីរបស់ខ្លួន នៅក្នុងឆ្នាំ២០១៥ គឺ សាខាក្រុងតាខ្មៅ ដែលមានអាសយដ្ឋាន ផ្ទះលេខ ២៣ ផ្លូវ អិនដាប់បិលយូ-២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល , សាខាស្រុក អង្គស្នួល ដែលមាន អាសយដ្ឋាន ផ្ទះលេខ០៤ ផ្លូវជាតិលេខ០៤ ភូមិ ត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងសាខាមួយទៀត គ្រឹះស្ថានក៏បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីមួយទៀត គឺ សាខាស្រុកកៀនស្វាយ ដែលមានអាសយដ្ឋាន ផ្ទះលេខ ៣៩៥ ផ្លូវជាតិលេខ០១ ភូមិតគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បន្ទាប់មកក្នុងឆ្នាំ ២០១៦ គ្រឹះស្ថានបានបង្កើតសាខាថ្មីមួយកន្លែងទៀតស្ថិតនៅ ផ្ទះលេខ១៩ ផ្លូវលេខ៣៧១ ភូមិភ្នំត្រពាំង ភូមិភ្នំត្រពាំង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញដែលជា ការិយាល័យកណ្តាលថ្មី ។ ហើយម្យ៉ាងវិញទៀតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ គ្រឹះស្ថានយើងបានបង្កើតប្រព័ន្ធ Call Center ឬ Hotline និងផ្តល់មន្ត្រីទំនាក់ទំនងសម្រាប់គាំទ្រ ដល់កិច្ចការគាំពារអតិថិជន ដើម្បីសម្រួលដល់ការឆ្លើយតបបណ្តឹង និងសំណួររបស់អតិថិជន ក៏ដូចជាការដោះស្រាយបណ្តឹងជូនអតិថិជនឲ្យបានទាន់ពេលវេលានិងប្រកបដោយតម្លាភាពដែលមានលេខទូរស័ព្ទទំនាក់ ទំនងលេខ៖

០៨៧ ២៩៦ ៧៧៧ / ០៨៧ ៤៧៨ ៧៧៧

៣. ការពង្រីកតំបន់ប្រតិបត្តិការ



បច្ចុប្បន្នគ្រឹះស្ថានមានការិយាល័យចំនួន៥(ប្រាំ)ទីតាំងដែលកំពុងប្រតិបត្តិការបម្រើអតិថិជន ដែលក្នុងនោះនៅ រាជធានីភ្នំពេញមានចំនួនពីរសាខា គឺសាខាការិយាល័យកណ្តាល និងសាខាខណ្ឌដូនពេញ និងនៅខេត្តកណ្តាល មានចំនួនបីសាខា ដូចជា សាខាក្រុងតាខ្មៅ សាខាស្រុកអង្គស្នួល និងសាខាស្រុកកៀនស្វាយ។ លើសពីនេះទៅទៀត គ្រឹះស្ថានក៏មានគម្រោងពង្រីកសាខាមួយចំនួនបន្ថែមទៀតដើម្បីសម្រួលដល់អតិថិជនដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំងជាដើម។

៤. ចំណាប់អារម្មណ៍ក្រុមប្រឹក្សាភិបាល



ប្រធានក្រុមប្រឹក្សាភិបាល
លោកជំទាវ ខា ឡេង

តាងនាមអោយប្រធានក្រុមប្រឹក្សាភិបាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី នាងខ្ញុំមានកិត្តិយសជាថ្មីម្តងទៀតដើម្បីស្វាគមន៍និងបង្ហាញ អ្នកទាំងអស់គ្នានូវរបាយការណ៍ នៃលទ្ធផលដែលសម្រេចបានប្រចាំឆ្នាំ២០២០ ។នៅក្នុងឆ្នាំកន្លងមកនេះយើងបានសង្កេតឃើញថា មានសន្ទុះនៃការផ្លាស់ប្តូរ យ៉ាងសំខាន់ក្នុង ទិដ្ឋភាព នយោបាយរបស់ប្រទេសកម្ពុជា។យើងឃើញនូវក្តីសង្ឃឹមនឹង សេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជាដែល បានកើនឡើងក្នុងខណៈពេល ដែលពួកគេស្វែងរកមធ្យោបាយថ្មី នៃការឆ្លើយតបទៅនឹង បញ្ហាសង្គម របស់ពួកគេ។ យើងបានមើលឃើញការផ្លាស់ប្តូរនៅក្នុងការឆ្លើយតបរបស់ រដ្ឋាភិបាលទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន ហើយពួកគេក៏ទទួលស្គាល់ផងដែរនូវលទ្ធផលនៃការផ្លាស់ប្តូរនិរន្តរភាពនយោបាយនេះ ។ការវិវត្តន៍នយោបាយទាំងឡាយបានរំពួកយើងថា នយោបាយមិនអាច បំបែកពីតម្រូវការសេដ្ឋកិច្ចសង្គម និងសេចក្តីប្រាថ្នាចង់បានរបស់ ប្រជាជនកម្ពុជា បរិបូរណ៍ ភីអិលស៊ី ក៏មានការប្តេជ្ញាចិត្តចំពោះគោលការណ៍ដូចគ្នានេះដែរទាំងនេះគឺជាតម្លៃដែល ជំរុញចំពោះគោលដៅនិងអាទិភាព របស់យើង ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ។ជាលទ្ធផលប្រធានក្រុមប្រឹក្សា ភិបាលរបស់បរិបូរណ៍ ភីអិលស៊ី បានផ្តល់ការយកចិត្តទុកដាក់ ជាពិសេសក្នុងអំឡុងពេលមួយឆ្នាំ កន្លងមកនេះ ដោយមិនត្រឹមតែការយកចិត្តទុក ដាក់ដល់កំណើនសេដ្ឋកិច្ចរបស់អតិថិជន យើងប៉ុណ្ណោះទេប៉ុន្តែយើងក៏គិត គូទៅដល់សុខុមាលភាពសង្គម និងសហគមន៍របស់ពួកគេផងដែរ ។

នៅផ្នែកប្រតិបត្តិការ បរិបូរណ៍ ភីអិលស៊ី បានបង្ហាញអោយឃើញពីការពង្រីកនូវ បណ្តាញអាជីវកម្មមិនមែនឥណទានរបស់ខ្លួន។ បើទោះសភាពការណ៍នយោបាយនៅក្នុងឆ្នាំនេះ មិនមានភាពច្បាស់លាស់យ៉ាងណាក៏ដោយយើង មិនបានប្រឈមមុខចំពោះការយឺតយ៉ាវ ក្នុងការបង្កើតនូវបណ្តាញអាជីវកម្មទាំងនេះ ឡើយ។ អាជីវកម្មឥណទានរក្សា បាននូវភាពដ៏រឹងមាំដែលផ្តល់ នូវលទ្ធផលវិជ្ជមាននៅក្នុងតុល្យការដ៏ល្អនិង ប្រាក់ចំណេញដ៏ប្រសើរសម្រាប់ក្រុមហ៊ុនក្នុង អំឡុងពេលឆ្នាំនេះ ។ ហើយគ្រឹះស្ថាននៅតែរក្សាការប្តេជ្ញាចិត្ត ចំពោះគោលដៅសង្គមរបស់ខ្លួនដែលធ្លាប់បានអនុវត្ត កន្លងមកក្នុងអំឡុងឆ្នាំនេះដែល នាយកដ្ឋានស្រាវជ្រាវ បានអនុវត្តនូវបណ្តាសកម្មភាព ស្រាវជ្រាវទាំងឡាយសកម្មភាពគួរអោយ កត់សម្គាល់ភាគច្រើននៃសកម្មភាព ទាំងនោះ

បានផ្ដោតជាសំខាន់ទៅលើការសិក្សាពីអតិថិជន និងអ្នកដែលមិនមែនជាអតិថិជន របស់បរិបូរណ៍ ភីអិលស៊ីក្នុង រយៈពេល ៩ឆ្នាំ នេះដើម្បីមើលអោយឃើញនូវចំណុចវិជ្ជមាននិងអវិជ្ជមានដែលអាចកើតឡើងនៅក្នុងជីវិតរបស់ ពួកគេ ។ ការសិក្សានេះគឺ ជាប់ពាក់ព័ន្ធ ជាពិសេសទៅនឹងកម្រិតនៃការជាប់ទាក់ទងគ្នា រវាងសេវាហិរញ្ញវត្ថុរបស់ បរិបូរណ៍ ភីអិលស៊ី និងសុខមាលភាព របស់អតិថិជនលទ្ធផលត្រូវបាន លើកទឹកចិត្តនិងចែករំលែកនៅលើ វេទិការជាសាធារណៈនាពេលឆ្នាំខាងមុខ។ ការរីកចម្រើន របស់គ្រឹះស្ថាន កន្លងមកគឺ ដោយសារមានការចូលរួម ពីសំណាក់ភាគទុនិកអាជ្ញាធរពាក់ព័ន្ធ អ្នកគ្រប់គ្រង អតិថិជន ដៃគូសហការព្រមទាំងបុគ្គលិក គ្រប់ជាន់ថ្នាក់ ដែលបាន រួមសហការយ៉ាងមុតមាំក្នុងការរុញច្រានអោយគ្រឹះស្ថាន សម្រេចតាមទិសដៅដែលបានគ្រោងទុក។

ជាចុងក្រោយនាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់អតិថិជន សាធារណជន និងថ្នាក់គ្រប់គ្រង ព្រមទាំង បុគ្គលិកទាំងអស់ ជួបប្រទះតែសេចក្តីសុខ និងទទួលបានជោគជ័យ គ្រប់ភារកិច្ច ការងារទាំងអស់ក្នុងឆ្នាំ ២០២១ ខាងមុខនេះ ។

៥. ចំណាប់អារម្មណ៍នាយកគ្រប់គ្រងទូទៅ



**នាយក គ្រប់គ្រងទូទៅ
លោក អ៊ុក តូច**

តាងនាមខ្ញុំជានាយកគ្រប់គ្រង ទូទៅនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី សូមបង្ហាញពីរបាយការណ៍ ប្រចាំឆ្នាំ ២០២០ ជូនលោក លោកស្រី និងសាធារណជនជ្រាបជាព័ត៌មាន ដូចតទៅ ដោយថាក្នុងឆ្នាំ ២០២០ នេះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូលបាន ថយចុះជាងឆ្នាំកន្លងមក។ ដោយសារតែមានវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ បណ្តាលមកពីបញ្ហាមួយចំនួនរួមមាន៖ ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ វាធ្វើឲ្យប៉ះពាល់ទៅលើ វិស័យមួយចំនួន ដូចជា៖ វិស័យ សម្លៀកបំពាក់រោងចក្រប្រហែលជាង ២៣០កន្លែង ពោលគឺ ១/៣ ត្រូវបានបិទទ្វារ និងកម្មករប្រហែលជាង១៣ម៉ឺននាក់ត្រូវបាន ព្យួរការងារ ដោយបណ្តោះអាសន្ន បើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី។ ការ វិនិយោគផ្ទាល់ ពីបរទេសជិត៥០% ដែលមកពីប្រទេសចិន កំពុងបន្ត ការធ្លាក់ចុះ ប៉ះពាល់ទៅលើវិស័យសំណង់មានការធ្លាក់ចុះខ្លាំង។

ចំណែកវិស័យទេសចរណ៍បើយើងគិតតែពីភ្ញៀវទេសចរណ៍បរទេស នៅខេត្តសៀមរាប គឺធ្លាក់ចុះជាង ៤៥% ប៉ះពាល់ទៅលើ ផ្ទះសំណាក់, ភោជនីយដ្ឋាន, ការដឹកជញ្ជូន, កំពុងបាត់បង់ការងារជាង ៥០.០០០កន្លែង បើយោងទៅតាមធនាគារ អភិវឌ្ឍន៍អាស៊ី។ វិស័យពាណិជ្ជកម្មមានផលប៉ះពាល់ទៅលើការនាំចេញផលិតផលទៅ ក្រៅប្រទេស គឺដោយសារតែសហភាពអឺរ៉ុប និងអាមេរិចបិទការបញ្ជាទិញ ឬបញ្ជាទិញតិចតួច។និងវិស័យ កសិកម្មថ្លៃត្បិតតែ វិស័យនេះមិនសូវទទួលរងពីជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែឆ្នាំទទួលរងពីគ្រោះទឹកជំនន់ ។ បើទោះជា ប្រទេសកម្ពុជាបានទទួលរងនូវមេរោគ និងគ្រោះធម្មជាតិ នៅតាមតំបន់មួយចំនួនដែលជាបញ្ហា ប្រឈមក្នុងការផលិតនិងការនាំចេញ ផលិតផល កសិកម្មក៏ដោយ ។

ជាមួយនឹងកំណើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយ និងស្ថេរភាពសង្គម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានផ្តល់សេវាកម្មជូនដល់អតិថិជនជាង ១.៦០៣ នាក់ នៅតាមការិយាល័យប្រតិបត្តិការ ចំនួន ៤ សាខា នឹងការិយាល័យកណ្តាលផងដែរ ហើយក្នុងនោះផលិតផលកម្ចីភាគច្រើន របស់គ្រឹះស្ថានបាន ផ្តល់ជូន អតិថិជន មានប្រាក់ចំណូលទាប និងមធ្យមដើម្បីរក្សាអោយបាននូវ និរន្តរភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការ ចូលរួមចំណែក អភិវឌ្ឍន៍សង្គមជាតិ អោយស្របទៅ និងយុទ្ធសាស្ត្រដែលបានដាក់ជូន និងអនុម័តដោយក្រុម

ប្រឹក្សាភិបាល ។ គួរបញ្ជាក់ដែរថា ទំហំប្រាក់កម្ចីបានកើនឡើង (០) បើធៀបទៅនឹងកម្ចីសរុបនៅឆ្នាំ ២០១៩ ដោយឡែកចំនួនអតិថិជនក៏មានការថយចុះដោយសារតែ ចំនួនបុគ្គលិកមានចំនួនតិច បន្ថែមពីលើនេះទៅទៀត គ្រឹះស្ថានបានធ្វើការ គ្រប់គ្រងហានិភ័យឥណទាន បានប្រសើរនិងរក្សា បាននូវកម្រិតគុណភាពផលប៉ុត្រ កម្ចីស្ថិតនៅ ក្នុងហានិភ័យមួយកម្រិតទាប គណៈគ្រប់គ្រងគ្រឹះស្ថាន បានផ្ដោតសំខាន់ទៅលើការអភិវឌ្ឍន៍ ផលិតផល ដែលសម្របខ្លួនទៅនឹងតម្រូវការរបស់អតិថិជន នៅទីផ្សារដែលមានលក្ខណៈ ប្រកួតប្រជែង និង ការវិវត្តន៍ខ្ពស់ ដែលជាលទ្ធផល គ្រឹះស្ថានផ្តល់ជូននូវសេវាឥណទានរួមមានដូចជា៖ ឥណទានក្រុមសាមគ្គី ឥណទានខ្នាតតូចបំផុត ឥណទានឯកត្តជន ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ឥណទានឯកត្តបុគ្គល ឥណទានបុគ្គលិក ។ គ្រឹះស្ថានប្រកាន់ភ្ជាប់នូវ យុទ្ធសាស្ត្រដែល ផ្តល់នូវអាទិភាពលើការគ្រប់គ្រងហានិភ័យការ អភិវឌ្ឍន៍ផលិតផល និងសេវាកម្មអតិថិជន និងការអភិវឌ្ឍន៍បុគ្គលិកនូវគ្រប់កម្រិតទាំងអស់ជាចម្បង ។ ជាផែន ការយុទ្ធសាស្ត្រ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី និងចាប់ផ្តើមដំណើរការផ្តល់កម្ចី និងទទួលប្រាក់ សងត្រលប់ តាមរយៈភ្នាក់ងារ វីង ធនាគារកម្ពុជាសាធារណៈ ឬ អតិថិជនអាចអញ្ជើញមកបង់ដល់កន្លែង ដោយផ្ទាល់ ។

ដោយការរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ
អ៊ុក តូរានី
នាយកគ្រប់គ្រងទូទៅ

ប្រវត្តិរូបរបស់ប្រធានផ្នែកនីមួយៗ

• ប្រធានគ្រប់គ្រង
ប្រតិបត្តិការ

ហង ឥសាន្ត



• ប្រធានគ្រប់គ្រង
ហិរញ្ញវត្ថុ

ហេង លក្ខិណា



• ប្រធានគ្រប់គ្រង
អាជីវកម្ម
ស្រាវជ្រាវ និង
អភិវឌ្ឍន៍

ឈន សេងអ៊ិន



• ប្រធានគ្រប់គ្រង
ព័ត៌មានវិទ្យា

ហ៊ុន ណែនា



• ប្រធានមន្ត្រីប្រតិបត្តិ
តាម និងគ្រប់គ្រង
ហានិភ័យប្រតិបត្តិ
ការ

ហាក់ ផ្សេង



• ប្រធានគ្រប់គ្រង
ហានិភ័យនិងគ្រួសារ
ពិនិត្យឥរិយាបថ

ឡាវ ពិសិដ្ឋ



• អនុប្រធាន
ឥរិយាបថ

គួន សុដ៏



• អនុប្រធាន
គ្រប់គ្រង និងដោះ
ស្រាយបំណុល

ណើ ណារី



• មន្ត្រីគ្រប់គ្រង
ធនធានមនុស្ស
ជាន់ខ្ពស់

ច័ន្ទ អក្ខរាវិរុទ្ធី



៦. ព័ត៌មានអំពីបុគ្គលិក

១. តួនាទីប្រធានគ្រប់គ្រងប្រតិបត្តិការ



លោក មា សុវណ្ណ

លោក មា សុវណ្ណ បានចូលបម្រើការងារនៅក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ភីអិលស៊ី លោកបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រនៅសកលវិទ្យាល័យធនធានមនុស្ស។ បន្ទាប់មកលោកបានបន្តថ្នាក់ អនុបណ្ឌិតនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ជំនាញគ្រប់គ្រង ក្រៅពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត លោកក៏បានបញ្ចប់វគ្គសិក្សាជំនាញខ្លីៗ ជាច្រើនដូចជា ភាសាអង់គ្លេស, គណនេយ្យ និងហិរញ្ញវត្ថុ, រដ្ឋបាលភាពជាអ្នកដឹកនាំ, ការគ្រប់គ្រង ហានិភ័យឥណទាន, ច្បាប់ការងារ, ការគ្រប់គ្រងការលក់, ការគ្រប់គ្រងឥណទាន, ការគ្រប់គ្រងបុគ្គលិក, ទំនាក់ទំនង

សាធារណៈ យុទ្ធសាស្ត្រការ គ្រប់គ្រង និង ការគ្រប់គ្រង វិស័យហិរញ្ញវត្ថុ ធនាគារ ។

លោកធ្លាប់មានតួនាទីជានាយកនាយដ្ឋានឥណទាននៅថ្ងៃ ០១ ខែ តុលា ឆ្នាំ ២០១៤ រហូតលោកបន្តមកមុខតំណែងជា ប្រធានគ្រប់គ្រងប្រតិបត្តិការ លោកមានបទពិសោធន៍ ការងារជាង ១០ឆ្នាំលោកធ្លាប់បម្រើការងារ ក្នុងវិស័យ ហិរញ្ញវត្ថុ ក្នុងតួនាទីជាមន្ត្រីឥណទាន និងអនុប្រធានសេវាប្រាក់កម្ចីនៃ គ្រឹះស្ថាន ហ្វីន ធីស ត្រាលម៉ាយក្រូហ្វាយ នៃនិវេសន៍។

២. តួនាទីប្រធានគ្រប់គ្រងហិរញ្ញវត្ថុ



អ្នកស្រី ហេង លក្ខិណា

លោកស្រី ហេង លក្ខិណា បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី តាំងពីឆ្នាំ ២០១២។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យ មេគង្គកម្ពុជា ជំនាញ ធនាគារនិងហិរញ្ញវត្ថុ ក្រៅពីបញ្ចប់ថ្នាក់បរិញ្ញាបត្រលោកស្រី ក៏បានសិក្សាជំនាញខ្លីៗជាច្រើន ដូចជា៖ ភាសាអង់គ្លេស, ជំនាញពន្ធដារ, ជំនាញអនុវត្តជាក់ស្តែងរបស់បេឡាធិការ ,បណ្តុះបណ្តាលស្តីពីប្រតិបត្តិការរដ្ឋបាល និងហិរញ្ញវត្ថុ, ការគ្រប់គ្រងសវនកម្ម, ការគ្រប់គ្រងឥណទាន,ការពិគ្រោះយោបល់ និងការវិនិយោគ របស់សហគ្រិនអន្តរជាតិ....។

លោកស្រី ចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ បរិបូរណ៍

ក្នុងឆ្នាំ២០១២ តួនាទីជាបេឡាធិការ មកដល់ឆ្នាំ២០១៣ លោកស្រីឡើងតួនាទីជា ប្រធានគណនេយ្យ មកដល់ ឆ្នាំ២០១៩ លោកស្រីឡើងតួនាទីជាប្រធានគ្រប់គ្រងហិរញ្ញវត្ថុ រហូតមកដល់ពេលបច្ចុប្បន្ន លោកស្រីមាន បទពិសោធន៍ការងារជាង៨ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ។

៣. តួនាទីប្រធានគ្រប់គ្រងអាជីវកម្មស្រាវជ្រាវ និងអភិវឌ្ឍន៍



លោក ឈន សេងអ៊ិន

លោក ឈន សេងអ៊ិន បានចូលបម្រើការងារនៅគ្រឹះស្ថាន មីក្រូ ហិរញ្ញវត្ថុបរិបូណ៌ នៅឆ្នាំ២០១៥ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅ សកលវិទ្យាល័យ វៀលប្រាយ ជំនាញហិរញ្ញវត្ថុ និងគណនេយ្យ ។ ក្រៅពី បញ្ចប់ការសិក្សា លោកក៏បានបញ្ចប់វគ្គសិក្សាជំនាញខ្លីៗជាច្រើន ដូចជា៖ ចំណេះដឹងទូទៅ, វិញ្ញាបនបត្រគណនេយ្យទូទៅ, បណ្តុះបណ្តាលនីតិវិធី ខ្នាតតូច ,បណ្តុះបណ្តាលគ្រប់គ្រងហានិភ័យឥណទាន ,បណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងសហគ្រិន, បណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងអចលន- ទ្រព្យ ។

លោកធ្លាប់មានតួនាទីជាមន្ត្រីឥណទាន តាំងពីឆ្នាំ ២០១១ រហូត លោកបន្តមកជាមុខ តំណែងជាប្រធាន គ្រប់គ្រងអាជីវកម្មស្រាវជ្រាវ និងអភិវឌ្ឍន៍ លោកធ្លាប់មានបទពិសោធន៍ បម្រើការងារ ជាង៨ ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ ។

៤. តួនាទីប្រធានគ្រប់គ្រងព័ត៌មានវិទ្យា



លោក ហ៊ុន វណ្ណា

លោក ហ៊ុន វណ្ណា លោកបានចូលបម្រើការងារនៅគ្រឹះស្ថាន មីក្រូ ហិរញ្ញវត្ថុ បរិបូណ៌ នៅឆ្នាំ២០១៤ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ផ្នែកវិស្វកម្មវិទ្យាសាស្ត្រកុំព្យូទ័រ។ ក្រៅពីបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រ លោកក៏បានបញ្ចប់វគ្គសិក្សា ជំនាញខ្លីៗ ជាច្រើនដូចជា៖ ភាសាអង់គ្លេស, គណនេយ្យ និងហិរញ្ញវត្ថុ, រដ្ឋបាល, ការបណ្តុះបណ្តាល អំពីបច្ចេកវិទ្យាឆ្លាតសម្រាប់ សហគ្រិន, ការបណ្តុះបណ្តាលអំពីការវាយតម្លៃ ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព, ការគ្រប់គ្រង និងការពារទិន្នន័យភាពជាអ្នកដឹកនាំ។

លោកធ្លាប់មានតួនាទីជាមន្ត្រីព័ត៌មានវិទ្យានៅឆ្នាំ២០១៤ ដែល

ធ្វើការស្រាវជ្រាវអភិវឌ្ឍន៍ថ្មី នឹងគាំទ្រដល់ ប្រតិបត្តិការ ។ លោកត្រូវបានតែងតាំងជាមន្ត្រីព័ត៌មានវិទ្យាជាន់ខ្ពស់ នៅ ឆ្នាំ២០១៧ និងបានក្លាយជា អនុប្រធានព័ត៌មានវិទ្យា នៅឆ្នាំ២០១៩។ នៅឆ្នាំ២០២០ លោកហ៊ុន វីណា ត្រូវបានតែងតាំងជាប្រធានព័ត៌មានវិទ្យា ។ លោកធ្លាប់មានតួនាទីជាមន្ត្រីព័ត៌មានវិទ្យាតាំងពីឆ្នាំ២០១៥ រហូត លោកបន្តមកជាមុខតំណែង ជាប្រធានគ្រប់គ្រងព័ត៌មានវិទ្យា លោកធ្លាប់ មានបទពិសោធន៍បម្រើការងារជាង ៦ឆ្នាំក្នុង វិស័យហិរញ្ញវត្ថុ។

៥. តួនាទីប្រធានមន្ត្រីប្រតិបត្តិតាម និង ហានិភ័យប្រតិបត្តិការ



លោកស្រី ហេង រ៉ុង

លោកស្រី ហាក់ រ៉ុង បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុបរិបូរណ៍ ភីអិលស៊ីនៅក្នុងឆ្នាំ ២០១៤ លោកស្រីបាន បញ្ចប់ការ សិក្សា ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច ផ្នែកធនាគារនិងហិរញ្ញវត្ថុក្នុងឆ្នាំ ២០១២។ ក្រៅពីបញ្ចប់ ការសិក្សាថ្នាក់ បរិញ្ញាបត្រ លោកក៏បានបញ្ចប់វគ្គសិក្សាជំនាញខ្លីៗជាច្រើន ដូចជា៖ ភាសាអង់គ្លេស, ភាពជាអ្នកដឹកនាំ, តួនាទីរបស់ មន្ត្រី ប្រតិបត្តិតាម, ការគ្រប់គ្រងធនធានមនុស្ស, ជំនាញស្តង់ដាគណនេយ្យ និងហិរញ្ញវត្ថុអន្តរ ជាតិ សម្រាប់សហគ្រាសខ្នាតតូច និងខ្នាតមធ្យម (CIFRS for SME).....។

លោកស្រីបានចាប់ផ្តើមពីតួនាទីជាបេឡាធិការ, ប្រធានបេឡាធិការ, គណនេយ្យករ, ជំនួយការគណនេយ្យ និង រហូតមកដល់ពេលនេះលោកស្រី មានមុខតំណែងជាប្រធានមន្ត្រីប្រតិបត្តិតាម និងហានិភ័យប្រតិបត្តិការ។ លោកស្រីមានបទពិសោធន៍ការងារក្នុងវិស័យហិរញ្ញវត្ថុនេះ ជាង៦ឆ្នាំមកហើយ ។

៦. តួនាទីប្រធានគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យឥណទាន



លោក ឡាវ ពិសិដ្ឋ

លោក ឡាវ ពិសិដ្ឋ លោកបានចូលបម្រើការងារនៅ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ក្នុងឆ្នាំ២០១២ ដោយចាប់ផ្តើមជាមួយ នឹងតួនាទីជាមន្ត្រីឥណទាន, ប្រធានមន្ត្រីឥណទាន, ប្រធានសាខា រហូត លោកបន្តមកមុខតំណែងជាប្រធាន គ្រប់គ្រងហានិភ័យនិងត្រួតពិនិត្យ ឥណទាន។ លោកធ្លាប់មានបទពិសោធន៍ការងារជាង ៨ឆ្នាំក្នុងវិស័យ ហិរញ្ញវត្ថុ ។

លោកបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រនៅសាកលវិទ្យាល័យបៀល

ប្រាយ ក្នុងឆ្នាំ២០១១ ជំនាញរដ្ឋបាលធុរកិច្ច ធនាគារនិង ហិរញ្ញវត្ថុ។ បន្ទាប់មកលោកក៏បញ្ចប់ថ្នាក់អនុបណ្ឌិតនៅ សាកលវិទ្យាល័យ ជាតិគ្រប់គ្រងជំនាញគ្រប់គ្រងធុរកិច្ច ក្នុងឆ្នាំ២០១៤។ ក្រៅពីនេះលោកក៏បានបន្តរៀនវគ្គខ្លីៗ មួយចំនួនទៀតដូចជា៖ ការគ្រប់គ្រងហានិភ័យឥណទាន, ការគ្រប់គ្រងសហគ្រិន, គណនេយ្យ, ភាសាអង់គ្លេស ...។

៧.តួនាទីអនុប្រធានឥណទាន



លោក គួន សុទ្ធី

លោក **គួន សុទ្ធី** លោកបានចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ក្នុងឆ្នាំ២០១៤ លោកបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រនៅសាកលវិទ្យាល័យន័រតុន ក្នុងឆ្នាំ២០១៤ ជំនាញអភិវឌ្ឍន៍ សេដ្ឋកិច្ច។ ក្រៅពីនេះលោកក៏បាន បន្តរៀនវគ្គខ្លីៗ នៅសមាគមន៍ មីក្រូហិរញ្ញ- វត្ថុ។

លោកធ្លាប់មានតួនាទីជាមន្ត្រីឥណទានតាំងពីឆ្នាំ២០១២ នៅវិវឌ្ឍន៍ ហ្គោលឌិន ហ្វាយនែន ភីអិលស៊ី ជាមន្ត្រីឥណទាន បន្ទាប់លោកក៏បានចូល បម្រើការ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ក្នុងឆ្នាំ២០១៥ ចាប់ផ្តើមពីតួនាទីជាមន្ត្រីឥណទាន, ប្រធានក្រុមឥណទានឆ្នាំ២០១៦, មន្ត្រីទីផ្សារក្នុងឆ្នាំ២០១៧, ប្រធានមន្ត្រី ឥណទានឆ្នាំ២០១៨, ប្រធានសាខាការិយាល័យកណ្តាល ក្នុងឆ្នាំ២០១៩ រហូតលោកបន្តមុខតំណែងជា អនុប្រធានឥណទាន ក្នុងឆ្នាំ ២០២០ ។ លោកមានបទពិសោធន៍ធ្លាប់ បម្រើការងារនៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ជាង ៨ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ។

៨.តួនាទីអនុប្រធានគ្រប់គ្រង និងដោះស្រាយបំណុល



លោកស្រី លើ លាវី

លោកស្រី **លើ លាវី** លោកបានចូលបម្រើការងារនៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី លោកស្រីបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ ២០១១ ជំនាញ នីតិសាស្ត្រ។

គាត់បានចាប់ផ្តើមការងារដែលមានតួនាទីជាមន្ត្រីឥណទានតាំងពីឆ្នាំ ២០១៣ លោកស្រីឡើងតំណែងជាបន្តបន្ទាប់ រួមមាន៖ ប្រធានក្រុមឥណទាន ឆ្នាំ២០១៣, ប្រធានការិយាល័យឥណទាន ក្នុងឆ្នាំ២០១៤, មន្ត្រីដោះស្រាយ

បំណុលជាន់ខ្ពស់ក្នុងឆ្នាំ ២០១៩, រហូតលោកស្រីបន្តមុខ តំណែង ជាអនុប្រធានដោះស្រាយបំណុល ក្នុងឆ្នាំ ២០២០ ។លោកស្រីមានបទពិសោធន៍ធ្លាប់បម្រើការងារ នៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ជាង៧ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ។

៩.តួនាទីមន្ត្រីគ្រប់គ្រងធនធានមនុស្សជាន់ខ្ពស់



លោកស្រី អង្គ អត្រាវីរៈគន្ធី

លោកស្រី **អង្គ អត្រាវីរៈគន្ធី** បានចូលបម្រើការងារនៅ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី នៅក្នុងឆ្នាំ២០១៥ បន្ទាប់ពី លោកស្រីបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រនៅ សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញធនាគារ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១៤ ។ បន្ទាប់មកលោកស្រីបានសិក្សាភាសាជប៉ុននៅសាកលវិទ្យាល័យ បញ្ញាសាស្ត្រ ផ្នែកភាសាជប៉ុន រួចលោកស្រីបានត្រូវសាលាជ្រើសរើសជានិស្សិតឆ្នើមទៅបន្ត

ការសិក្សានៅប្រទេសជប៉ុននៅសាលាតូក្យូអ៊ិនធឺណេសិនណលខូលិក ដែលស្ថិតនៅទីក្រុងតូក្យូកាលពីឆ្នាំ២០១៧។នៅចុងឆ្នាំ២០១៨ លោកស្រី ក៏បានត្រលប់មកវិញបន្តតួនាទីជាមន្ត្រីផ្នែកធនធានមនុស្ស។ បន្ថែមពីលើនេះ លោកស្រីបានចូលរួមវគ្គបណ្តុះ បណ្តាលរបស់ធនាគារ អេស៊ីលីជា ក្រោយប្រធានបទ ការគ្រប់គ្រងធនធានមនុស្ស សម្រាប់ការអនុវត្តខ្ពស់ ហើយក៏បានចូលរួមបម្រើការងារ ស្ម័គ្រចិត្ត JBTC ដើម្បីលើកកម្ពស់ សុខភាពកុមារ ស្ថិតនៅខេត្តកំពត។

លោកស្រីធ្លាប់មានតួនាទីជាមន្ត្រីបម្រើសេវាអតិថិជននៅធនាគារវឌ្ឍនៈក្នុងឆ្នាំ២០១៤ បន្ទាប់មកលោក ស្រីក៏បានចូលបម្រើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ភីអិលស៊ី មានតួនាទីជាបេឡាធិការ បន្ទាប់ជាមកជា ជំនួយការឥណទាននៅឆ្នាំ២០១៦ រហូតលោកស្រី បន្តមុខតំណែងជាមន្ត្រីជាន់ខ្ពស់ផ្នែកធនធានមនុស្ស។ លោកស្រីមានបទពិសោធន៍ក្នុងវិស័យធនាគារនេះ រយៈពេល ៥ឆ្នាំ។

៧. ផលិតផល និងសេវាកម្ម

៧.១. សេវាកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី យកចិត្តទុកដាក់លើសេវាកម្មអតិថិជនរក្សានូវទំនាក់ទំនងយ៉ាងល្អជិតស្និទ្ធ ពោរពេញដោយភាពរួសរាយ ញញឹមរាក់ទាក់ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈការងារ ដើម្បីធានាបាននូវសេវាល្អឥតខ្ចោះ ។

៧.២. ផលិតផល

ដោយមើលឃើញពី តម្រូវការរបស់ប្រជាពលរដ្ឋនៅតាមជនបទ ក្នុងការស្វែងរកប្រភពដើមទុនដើម្បីបង្កើតទ្រទ្រង់និងពង្រីកមុខរបរអាជីវកម្មរបស់ពួកគាត់អោយកាន់តែមានភាពល្អប្រសើរ និងរីកចម្រើនស្របតាមទីផ្សារបច្ចុប្បន្នមានការកើនឡើង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានសម្រេចផ្តល់នូវសេវាកម្មប្រាក់កម្ចីដែលបត់បែនទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន ទំហំសាច់ប្រាក់ពេលវេលានៃការសងត្រលប់សាច់ប្រាក់ អតិថិជនគាត់អាចធ្វើការជ្រើសរើសដោយរបៀបនៃការសងរយៈពេលវែង ឬរយៈពេលខ្លីទៅតាមការសម្រេចចិត្តរបស់អតិថិជន និងរបៀបនៃការសងមានច្រើនបែបទៀត។សេវាកម្មប្រាក់កម្ចីរួមមានដូចជា៖ ឥណទានឯកត្តបុគ្គល, ឥណទានខ្នាតតូចបំផុត, ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន, ឥណទានក្រុមសាមគ្គី, ឥណទានឯកត្តជន, ឥណទានបុគ្គលិក ។

១. ឥណទានក្រុមសាមគ្គី

ឥណទានក្រុមសាមគ្គីដែលតម្រូវឲ្យសមាជិកគ្រួសារចាប់ពីពីរគ្រួសារឡើងទៅចំនួនប្រាក់កម្ចីចាប់ពី ១០០ដុល្លារអាមេរិក ដល់ ២.០០០ដុល្លារអាមេរិក ឬសមមូល ៤០០.០០០រៀល ដល់ ៨.០០០.០០០រៀល

ប្រភេទរូបិយប័ណ្ណ	: ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក
រយៈពេលខ្លី	: ចាប់ពី ០៦ខែ រហូតដល់ ១២ ខែ
ទំហំឥណទាន	: បានចំនួនចាប់ពី ១០០ដុល្លារ ឬ៤០០.០០០ រៀល រហូតដល់ ២.០០០ដុល្លារ ឬ ៨.០០០.០០០ លានរៀល
អត្រាការប្រាក់	: តម្លៃសមរម្យស្របតាមទីផ្សារ
ការសងត្រលប់	: មានច្រើនរបៀប អតិថិជនអាចធ្វើការជ្រើសរើសបាន
លក្ខខណ្ឌនៃការខ្ចី	: តម្រូវអោយអតិថិជន ខ្ចីប្រាក់ចាប់ពី ពីរគ្រួសារឡើងទៅ

២. ឥណទានខ្នាតតូចបំផុត

❖ ចំនួនប្រាក់កម្ចីខ្នាតតូចបំផុត ចាប់ពី ១០០ដុល្លារអាមេរិក ដល់ ៥០០ដុល្លារអាមេរិក ឬសមមូល ៤០០.០០០រៀល ដល់ ២.០០០.០០០រៀល

ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក

រយៈពេលខ្លី : ចាប់ពី ០៦ខែរហូតដល់ ១២ខែ

ទំហំឥណទាន : បានចំនួន ១០០ដុល្លារ ឬ ៤០០.០០០ រៀល
រហូតដល់ ៥០០ដុល្លារ ឬ ២.០០០.០០០ លានរៀល

អត្រាការប្រាក់ : តម្លៃសមរម្យស្របតាមទីផ្សារ

ការសងត្រលប់ : មានច្រើនរបៀប អតិថិជនអាចធ្វើការជ្រើសរើសបាន

លក្ខខណ្ឌនៃការខ្ចី : មិនតម្រូវអោយអតិថិជនមានទ្រព្យដាក់បញ្ចាំ ប៉ុន្តែបើអតិថិជនមាន
ទ្រព្យដាក់តម្កល់គ្រឹះស្ថាន ក៏ព្រមទទួល ។

❖ ចំនួនប្រាក់កម្ចីឥណទានខ្នាតតូចបំផុត ធំជាង ៥០០ដុល្លារអាមេរិក ដល់ ១.៥០០ដុល្លារ-
អាមេរិក ឬសមមូល ២.០០០.០០០រៀល ដល់ ៦.០០០.០០០រៀល

ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក

រយៈពេលខ្លី : ចាប់ពី ០៦ខែរហូតដល់ ១៨ខែ

ទំហំឥណទាន : បានចំនួន ៥០០ដុល្លារ ឬ ២.០០០.០០០ រៀល
រហូតដល់ ១.៥០០ដុល្លារ ឬ ៦.០០០.០០០ លានរៀល

អត្រាការប្រាក់ : តម្លៃសមរម្យស្របតាមទីផ្សារ

ការសងត្រលប់ : មានច្រើនរបៀប អតិថិជនអាចធ្វើការជ្រើសរើសបាន

លក្ខខណ្ឌនៃការខ្ចី : តម្រូវអោយអតិថិជនមានប័ណ្ណសម្គាល់យានយន្ត(ច្បាប់ដើម) តម្កល់ទុក
នៅគ្រឹះស្ថាន និងតម្រូវអោយមានអ្នករួមខ្ចី ឬអ្នកធានា ។

៣. ឥណទានឯកត្តជន

❖ ចំនួនប្រាក់កម្ចីឥណទានមន្ត្រីរាជការ ចាប់ពី ១០០ដុល្លារអាមេរិក ដល់ ១.៥០០ដុល្លារអាមេរិក ឬសមមូល ៤០០.០០០ រៀល ដល់ ៦.០០០.០០០រៀល

ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក

រយៈពេលខ្លី : ចាប់ពី ០៦ខែ រហូតដល់ ២៤ ខែ

ទំហំឥណទាន : បានចំនួនចាប់ពី ១០០ដុល្លារ ឬ៤០០.០០០ រៀល
រហូតដល់ ១.៥០០ដុល្លារ ឬ ៦.០០០.០០០ លានរៀល

អត្រាការប្រាក់ : តម្លៃសមរម្យស្របតាមទីផ្សារ

ការសងត្រលប់ : មានច្រើនរបៀប អតិថិជនអាចធ្វើការជ្រើសរើសបាន

លក្ខខណ្ឌនៃការខ្ចី : តម្រូវអោយអតិថិជន មានរួមខ្ចី ឬអ្នកធានា

❖ ចំនួនប្រាក់កម្ចីមន្ត្រីរាជការ ចាប់ពី ១.៥០០ដុល្លារអាមេរិក ដល់ ៣.០០០ដុល្លារអាមេរិក ឬសមមូល ៦.០០០.០០០ រៀល ដល់ ១២.០០០.០០០រៀល

ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក

រយៈពេលខ្លី : ចាប់ពី ០៦ខែ រហូតដល់ ៣៦ ខែ

ទំហំឥណទាន : បានចំនួនចាប់ពី ១.៥០០ដុល្លារ ឬ៦០០.០០០ រៀល
រហូតដល់ ៣.០០០ដុល្លារ ឬ ១២.០០០.០០០ លានរៀល

អត្រាការប្រាក់ : តម្លៃសមរម្យស្របតាមទីផ្សារ

ការសងត្រលប់ : មានច្រើនរបៀប អតិថិជនអាចធ្វើការជ្រើសរើសបាន

លក្ខខណ្ឌនៃការខ្ចី : តម្រូវអោយអតិថិជនមានទ្រព្យដាក់បញ្ចាំ(ដី,ផ្ទះ,អគារ) ឬ ប័ណ្ណសម្គាល់
យានយន្តឡាន(ច្បាប់ដើម)តម្កល់ទុកនៅគ្រឹះស្ថាន និងតម្រូវអោយមាន
អ្នករួមខ្ចី ឬអ្នកធានា ។

❖ ចំនួនប្រាក់កម្ចីមន្ត្រីរាជការ ចាប់ពី ៣.០០០ដុល្លារអាមេរិក ដល់ ៥.០០០ដុល្លារអាមេរិក ឬសមមូល ១២.០០០.០០០ រៀល ដល់ ២០.០០០.០០០រៀល

ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក

រយៈពេលខ្លី : ចាប់ពី ០៦ខែ រហូតដល់ ៤៨ ខែ
ទំហំឥណទាន : បានចំនួនចាប់ពី ៣.០០០ដុល្លារ ឬ១២.០០០.០០០ រៀល
រហូតដល់ ៥.០០០ដុល្លារ ឬ ២០.០០០.០០០ លានរៀល
អត្រាការប្រាក់ : តម្លៃសមរម្យស្របតាមទីផ្សារ
ការសងត្រលប់ : មានច្រើនរបៀប អតិថិជនអាចធ្វើការជ្រើសរើសបាន
លក្ខខណ្ឌនៃការខ្ចី : តម្រូវអោយអតិថិជនមានទ្រព្យដាក់បញ្ចាំ(ដី,ផ្ទះ,អគារ) ឬ ប័ណ្ណសម្គាល់
យានយន្តឡាន (ច្បាប់ដើម) តម្កល់ទុកនៅគ្រឹះស្ថាន និងតម្រូវអោយមាន
អ្នករួមខ្ចី ឬអ្នកធានា ។

៤. ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

❖ ចំនួនប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនចាប់ពី ១០០ដុល្លារអាមេរិក ដល់ ២.៥០០ដុល្លារ
អាមេរិក ឬសមមូល ៤០០.០០០រៀល ដល់ ១០.០០០.០០០រៀល
ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក
រយៈពេលខ្លី : ចាប់ពី ០៦ខែ រហូតដល់ ២៤ខែ ដោយមានការប្រថាប់ត្រាដឹងៗពី
មេធាវី
ទំហំឥណទាន : បានចំនួនចាប់ពី ១០០ដុល្លារ ឬ៤០០.០០០រៀល រហូតដល់ ២.៥០០
ដុល្លារ ឬ ១០.០០០.០០០ លានរៀល
អត្រាការប្រាក់ : តម្លៃសមរម្យស្របតាមទីផ្សារ
ការសងត្រលប់ : មានច្រើនរបៀប អតិថិជនមិនអាចធ្វើការជ្រើសរើសបាន
លក្ខខណ្ឌនៃការខ្ចី : តម្រូវអោយអតិថិជនមានប័ណ្ណសម្គាល់យានយន្ត(ច្បាប់ដើម) តម្កល់ទុក
នៅគ្រឹះស្ថាន ។

❖ ចំនួនប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនចាប់ពី ២.៥០០ដុល្លារអាមេរិក ដល់ ៥.០០០ដុល្លារ
អាមេរិក ឬសមមូល ១០.០០០.០០០រៀល ដល់ ២០.០០០.០០០រៀល
ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក
រយៈពេលខ្លី : ចាប់ពី០៦ខែរហូតដល់ ៣៦ខែ ដោយមានការប្រថាប់ត្រាដឹងៗពី មេធាវី

ទំហំឥណទាន : បានចំនួនចាប់ពី ២.៥០០ដុល្លារ ឬ១០.០០០.០០០រៀល រហូតដល់ ៥.០០០ ដុល្លារ ឬ ២០.០០០.០០០ លានរៀល

អត្រាការប្រាក់ : តម្លៃសមរម្យស្របតាមទីផ្សារ

ការសងត្រលប់ : មានច្រើនរបៀប អតិថិជនមិនអាចធ្វើការជ្រើសរើសបាន

លក្ខខណ្ឌនៃការខ្ចី : តម្រូវអោយអតិថិជនមានប័ណ្ណសម្គាល់យានយន្តឡាន(ច្បាប់ដើម) តម្កល់ទុកនៅគ្រឹះស្ថាន និងតម្រូវអោយមានអ្នករួមខ្ចី ឬអ្នកធានា ។

៥. ឥណទានឯកត្តបុគ្គល

ក. ឥណទានខ្នាតតូច

ចំនួនប្រាក់កម្ចីខ្នាតតូចបំផុត ចាប់ពី ១០០ដុល្លារអាមេរិក ដល់ ២.៥០០ដុល្លារអាមេរិក ឬសម មូល ៤០០.០០០រៀល ដល់ ១០.០០០.០០០រៀល

ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក

រយៈពេលខ្ចី : ចាប់ពី ០៦ខែ រហូតដល់ ២៤ ខែ

ទំហំឥណទាន : បានចំនួនចាប់ពី ១០០ដុល្លារ ឬ៤០០.០០០ រៀល រហូតដល់២.៥០០ដុល្លារ ឬ ១០.០០០.០០០ លានរៀល

អត្រាការប្រាក់ : តម្លៃសមរម្យស្របតាមទីផ្សារ

ការសងត្រលប់ : មានច្រើនរបៀប អតិថិជនអាចធ្វើការជ្រើសរើសបាន

លក្ខខណ្ឌនៃការខ្ចី : តម្រូវអោយអតិថិជនមានទ្រព្យដាក់ធានាតម្កល់នៅគ្រឹះស្ថាន និងតម្រូវអោយមានអ្នករួមខ្ចី ឬអ្នកធានា ។

ខ.ឥណទានខ្នាតមធ្យម

❖ ចំនួនប្រាក់កម្ចីខ្នាតមធ្យម ធំជាង ២.៥០០ដុល្លារអាមេរិក ដល់ ៥.០០០ដុល្លារអាមេរិក ឬសម មូល ធំជាង ១០.០០០.០០០រៀល ដល់ ២០.០០០.០០០រៀល

ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក

រយៈពេលខ្ចី : ចាប់ពី ០៦ខែ រហូតដល់ ៤៨ ខែ

ទំហំឥណទាន : បានចំនួនធំជាង ២.៥០០ដុល្លារ ឬ ១០.០០០.០០០ លានរៀល រហូតដល់ ៥.០០០ដុល្លារ ឬ ២០.០០០.០០០ លានរៀល

អត្រាការប្រាក់ : តម្លៃសមរម្យស្របតាមទីផ្សារ
ការសងត្រលប់ : មានច្រើនរបៀប អតិថិជនអាចធ្វើការជ្រើសរើសបាន
លក្ខខណ្ឌនៃការខ្ចី : តម្រូវអោយអតិថិជនមានទ្រព្យដាក់ធានាតម្កល់នៅគ្រឹះស្ថាន និងតម្រូវ
អោយមានអ្នករួមខ្ចី ឬអ្នកធានា ។

❖ ចំនួនប្រាក់កម្ចីខ្នាតមធ្យម ធំជាង ៥.០០០ដុល្លារអាមេរិក ដល់ ១០.០០០ដុល្លារអាមេរិក
ឬសម មូល ធំជាង ២០.០០០.០០០រៀល ដល់ ៤០.០០០.០០០រៀល

ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក
រយៈពេលខ្ចី : ចាប់ពី ០៦ខែ រហូតដល់ ៦០ ខែ
ទំហំឥណទាន : បានចំនួនធំជាង ៥.០០០ដុល្លារ ឬ ២០.០០០.០០០ លានរៀល
រហូតដល់ ១០.០០០ដុល្លារ ឬ ៤០.០០០.០០០ លានរៀល

អត្រាការប្រាក់ : តម្លៃសមរម្យស្របតាមទីផ្សារ
ការសងត្រលប់ : មានច្រើនរបៀប អតិថិជនអាចធ្វើការជ្រើសរើសបាន
លក្ខខណ្ឌនៃការខ្ចី : តម្រូវអោយអតិថិជនមានទ្រព្យដាក់ធានាតម្កល់នៅគ្រឹះស្ថាន និងតម្រូវ
អោយមានអ្នករួមខ្ចី ឬអ្នកធានា ។

គ. ឥណទានខ្នាតធំ

❖ ចំនួនប្រាក់កម្ចីខ្នាតធំ ធំជាង ១០.០០០ដុល្លារអាមេរិក ដល់តូចជាង ២០.០០០ដុល្លារ
អាមេរិក ឬសមមូល ៤០.០០០.០០០រៀល ដល់តូចជាង ៨០.០០០.០០០រៀល

ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក
រយៈពេលខ្ចី : ចាប់ពី ០៦ខែ រហូតដល់ ៧២ ខែ
ទំហំឥណទាន : ធំជាង ១០.០០០ដុល្លារ ឬ ៤០.០០០.០០០លានរៀល រហូតដល់
តូចជាង ២០.០០០ដុល្លារ ឬ ៨០.០០០.០០០ លានរៀល

អត្រាការប្រាក់ : តម្លៃសមរម្យស្របតាមទីផ្សារ
ការសងត្រលប់ : មានច្រើនរបៀប អតិថិជនអាចធ្វើការជ្រើសរើសបាន
លក្ខខណ្ឌនៃការខ្ចី : តម្រូវអោយអតិថិជនមានទ្រព្យដាក់ធានាតម្កល់នៅគ្រឹះស្ថាន និងតម្រូវ
អោយមានអ្នករួមខ្ចី ឬអ្នកធានា ។

- ❖ ចំនួនប្រាក់កម្ចីខ្នាតធំចាប់ពី ២០.០០០ដុល្លារអាមេរិក រហូតដល់ ៥០.០០០ដុល្លារអាមេរិក ឬសមមូល ៨០.០០០.០០០រៀល ដល់ ២០០.០០០.០០០រៀល
- ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក
- រយៈពេលខ្លី : ចាប់ពី ០៦ខែ រហូតដល់ ៧២ ខែ
- ទំហំឥណទាន : ចាប់ពី ២០.០០០ដុល្លារ ឬ ៨០.០០០.០០០លានរៀល រហូតដល់ ៥០.០០០ដុល្លារ ឬ ២០០.០០០.០០០ លានរៀល
- អត្រាការប្រាក់ : តម្លៃសមរម្យស្របតាមទីផ្សារ
- ការសងត្រលប់ : មានច្រើនរបៀប អតិថិជនអាចធ្វើការជ្រើសរើសបាន
- លក្ខខណ្ឌនៃការខ្ចី : តម្រូវអោយអតិថិជនមានទ្រព្យដាក់ធានាតម្កល់នៅគ្រឹះស្ថាន និងតម្រូវអោយមានអ្នករួមខ្ចី ឬអ្នកធានា ។

៦. ឥណទានបុគ្គលិក

ឥណទានបុគ្គលិកគឺ ប្រភេទប្រាក់កម្ចីដែលផ្តល់ជូនបុគ្គលិកក្នុងគោលបំណងយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ហើយបុគ្គលិកទាំងអស់របស់គ្រឹះស្ថាន ត្រូវតែឆ្លងកាត់ដំណាក់កាលសាកល្បង ការងារក្លាយជាបុគ្គលិក ពេញសិទ្ធិទើបស្ថាប័នផ្តល់ឥណទាន ជូនតាមទំហំទឹកប្រាក់ដែលត្រូវបានកំណត់នៅក្នុងគោលការណ៍របស់ គ្រឹះស្ថាន។ ប្រសិនបើបុគ្គលិកគ្រឹះស្ថានបរិបូរណ៍ ភីអិលស៊ី ទាំងអស់ដែលស្នើសុំឥណទាន លើសគោលការណ៍ខាងលើ តម្រូវឲ្យមានទ្រព្យដាក់ធានា ដូចជា ប្រភេទដី ផ្ទះ អាគារ ប័ណ្ណតូប និងប័ណ្ណ សម្គាល់យានយន្ត (ម៉ូតូ ឬឡាន)ឬ អ្នករួមខ្ចី ជាដើម។



៨. វិស័យសេដ្ឋកិច្ច


វិស័យសេដ្ឋកិច្ចក្នុងឆ្នាំ២០២០ គឺមានភាពអវិជ្ជមានទៅលើវិស័យសេដ្ឋកិច្ច ដែលធ្វើឲ្យប៉ះពាល់ដល់អង្គភាព ឬអាជីវកម្មមួយចំនួនមានការខាតបង់ច្រើន ។ ជាក់ស្តែងសម្រាប់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ក៏ទទួលរងនូវផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ ដែលធ្វើឲ្យឥណទាន ទទួលរងនូវឥទ្ធិពលមួយ ចំនួនផងដែររួមមាន ៖ ឥណទានមិនដំណើរការកើនឡើង, ការបង់សងត្រឡប់របស់ អតិថិជនមានការយឺតយ៉ាវ និងការផ្តល់ប្រាក់កម្ចី មានការធ្លាក់ចុះ។

➢ វិភាគតាមវិស័យសេដ្ឋកិច្ច

២០២០		សមមូលជាដុល្លារអាមេរិក	សរុប
ឥណទានតាមវិស័យ	ប្រាក់រៀល	ប្រាក់រៀលប្តូរជាដុល្លារ	សរុបជាដុល្លារ
កសិកម្ម	១០៥,៦៤២,២០០	២៦,៤១១	៥៣៦,៣៦៥
ពាណិជ្ជកម្ម	១១៥,០១៦,៨០០	២៨,៧៥៤	១០៤,៤២៥
សេវាកម្ម	១១០,៩៤០,២០០	២៧,៧៣៥	២៨៤,១៧៤
ដឹកជញ្ជូន	៣៣៨,៤០០,២០០	៨៤,៦០០	១០៤,១៨៨
សំណង់	៣៧០,១៨៩,២០០	៩២,៥៤៧	៥៥៣,៦៧៧
ក្រុមគ្រួសារ	១,៣៨៦,០៦៨,២០០	៣៤៦,៥២៧	២,៧៨២,០៦៦
ផ្សេងៗ	១,២២៣,៥៣២,១០០	៣០៥,៨៨៣	៨៧០,៥៤១
សរុប	៣,៦៤៩,៧៨៨,៩០០	៩១២,៤៥៧	៥,២៣៥,៤៣៦

ឥណទានតាមវិស័យ	២០២០	២០១៩	២០១៨
កសិកម្ម	៥៦២,៧៧៦	២៨៩,៧៧៦	១១៥,៧៣០
ពាណិជ្ជកម្ម	១៣៣,១៧៩	១១៤,៨០៨,០៥	១២៦,៦៤៩
សេវាកម្ម	៣១១,៩០៩	២៣៨,៧៦១	៨៧,៣៨៧
ដឹកជញ្ជូន	១៨៨,៧៨៨	១៩៨,៥៦០	៨៨,៦៧៨
សំណង់	៦៤៦,២២៤	៣៧០,៦៥៩	១៣២,៥១៤
ក្រុមគ្រួសារ	៣,១២៨,៥៩៣	៣,២៩៨,៨៦៥	២,១៥៥,៩៨០


ផ្សេងៗ	១,១៧៦,៤២៤	២,១០៣,៧៣៣	២,៨៤៨,៨៤០
សរុប	៦,១៤៧,៩៣៥	៦,៥០០,៣៥៤	៥,៥៥៥,៧៧៨



៩. ភាគទុនិក


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី មានភាគទុនិកចំនួនបីរូបនៅដដែលគឺ៖

ឈ្មោះភាគទុនិក	ចំនួនភាគហ៊ុន	ចំនួន(ដុល្លារ)
លោកស្រី ខា ឡេង	៣៣.៣៣%	៦០០.០០០
លោកស្រី សិន កាហ៊្វីន	៣៣,៣៣%	៦០០.០០០
លោកស្រី បេ សី	៣៣,៣៣%	៦០០.០០០
សរុប	១០០.០០%	១.៨០០.០០០



ចេតនាសម្ព័ន្ធរបស់បរិបូណ៌

រចនាសម្ព័ន្ធរបស់អង្គការ
គ្រឹះស្ថានមិត្តភាពកម្ពុជា-ប្រទេសសូវៀត
ខែធ្នូ ២០២១



១០. ប្រតិបត្តិការឥណទាន

១០.១ ការផ្តល់ឥណទាន

ក្នុងឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ បានផ្តល់ឥណទានសរុប ៦,១៤៧,១៧៦.២៤ ចំនួនអតិថិជន ១,៦០៣ ។ គុណភាពនៃឥណទានខ្ពស់ គឺដោយសារការតាមដាន ដ៏ល្អរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ (ជាពិសេសមន្ត្រីឥណទាន) នីតិវិធីនិងគោលការណ៍ឥណទានត្រឹមត្រូវ និងគោលការណ៍ដោះស្រាយ កម្ចីយ៉ឹតយ៉ាវច្បាស់លាស់។ មួយវិញទៀតយើងអាចផ្តល់ទិន្នន័យ និងព័ត៌មានបានត្រឹមត្រូវ និងរហ័សដល់បុគ្គលិកសម្រាប់ធ្វើការ ត្រួតពិនិត្យឥណទានតាមដានឥណទាន និង វិភាគឥណទាន ។

១០.២ ការគ្រប់គ្រងហានិភ័យឥណទាន

ហានិភ័យឥណទាន គឺសំដៅទៅលើហានិភ័យ មីក្រូហិរញ្ញវត្ថុ ដែលទទួលរងការខាតបង់ផ្នែកហិរញ្ញវត្ថុ ក្នុងការបង់សងរបស់ភាគីអ្នកខ្ចីមិនបានបំពេញនូវកត្តាភារកិច្ចរបស់ខ្លួនស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា។ ការគ្រប់គ្រងហានិភ័យ គឺមានតួនាទីសំខាន់ក្នុងការពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ដើម្បីសម្រេចនូវគោលដៅរួមរបស់ស្ថាប័នដោយផ្ដោតជាសំខាន់ទៅលើការការពារ មូលធន និងការចាប់យក ចំណុចប្រសើរបំផុតនៃ ទំនាក់ទំនងរវាងហានិភ័យ និងទិន្នផល ការគ្រប់គ្រងហានិភ័យ គឺធានាឲ្យបានថាដំណើរការពង្រីកអាជីវកម្ម របស់គ្រឹះស្ថាន នឹងប្រព្រឹត្តទៅប្រកបដោយ បរិយាកាសរីកចម្រើន និងចីរភាពនៅក្នុងបរិបទទីផ្សារប្រកួតប្រជែង និងទីផ្សារផ្លាស់ប្តូរជាមួយហានិភ័យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន ព្រមទាំងមានការអនុលោមតាមយ៉ាងពេញលេញ ជាមួយបទដ្ឋានច្បាប់ និងបទបញ្ញត្តិនានា របស់ប្រទេសកម្ពុជា ។

មុខងារការត្រួតពិនិត្យហានិភ័យ គឺជាមុខងារដាច់ដោយឡែកនិង ឯករាជ្យពីមុខងារអាជីវកម្ម និងសវនកម្ម ប៉ុន្តែមុខងារទាំងនេះ ចូលរួមយ៉ាងសកម្មនៅក្នុងការគ្រប់គ្រងនិង ជំរុញនូវហានិភ័យនៅគ្រប់កម្រិត ខុសៗគ្នា និងទៅតាមមុខងារខ្សែបន្ទាត់ផ្សេងៗគ្នា នៅក្នុងប្រព័ន្ធរបស់ស្ថាប័ន ។

១០.៣ ចំណាត់ថ្នាក់ឥណទាន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ បានធ្វើការបែងចែកចំណាត់ថ្នាក់ឥណទានដែលទទួលរងផលប៉ះពាល់នេះការសងត្រឡប់មានភាពយឺតយ៉ាវ រួមមានដូចជា៖ ធម្មតា , ឃ្លាំមើល , ក្រោមស្តង់ដា , សង្ស័យ, បាត់បង់ ។

នៅក្នុងនោះផងដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ បានប្រើប្រាស់ការវាយតម្លៃហានិភ័យ ឥណទាន ដែលហួសកាលកំណត់ដូចខាងក្រោម៖

ចំណាត់ថ្នាក់ឥណទាន	អាយុកាលឥណទាន	គុណភាពឥណទាន	ចំនួនថ្ងៃហួសកាលកំណត់
ធម្មតា	រយៈពេលវែង	មិនយឺតយ៉ាវ	០-២៩ ថ្ងៃ
	រយៈពេលខ្លី	(ល្អ, ល្អបង្អួច)	០-១៤ ថ្ងៃ
ឃ្លាំមើល	រយៈពេលវែង	យឺតយ៉ាវ (ឃ្លាំមើល)	៣០-៨៩ ថ្ងៃ
	រយៈពេលខ្លី		១៥-៣០ ថ្ងៃ
ក្រោមស្តង់ដារ	រយៈពេលវែង	យឺតយ៉ាវ (ខូចខាត)	៩០-១៧៩ ថ្ងៃ
	រយៈពេលខ្លី		៣១-៦០ ថ្ងៃ
សង្ស័យ	រយៈពេលវែង	យឺតយ៉ាវ (ខូចខាត)	១៨០-៣៥៩ ថ្ងៃ
	រយៈពេលខ្លី		៦១-៩០ ថ្ងៃ
បាត់បង់	រយៈពេលវែង	យឺតយ៉ាវ (ខូចខាត)	៣៦០ ថ្ងៃឡើង
	រយៈពេលខ្លី		៩០ ថ្ងៃឡើង

➢ ការវិភាគគុណភាពឥណទាន

៣១ ធ្នូ ២០២០				
	ល្អ, ល្អបង្អួច	ឃ្លាំមើល	យឺតយ៉ាវ (ខូចខាត)	សរុប ដុល្លារអាមេរិក
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ឥណទានផ្តល់ដល់អតិថិជន				
ធម្មតា	៥.៦៧៣.៧៤១			៥.៦៧៣.៧៤១
ឃ្លាំមើល		៣២៦.៣៧៣		៣២៦.៣៧៣
ក្រោមស្តង់ដារ			១៧.៥៧៩	១៧.៥៧៩
សង្ស័យ			២៦.៧២៥	២៦.៧២៥
បាត់បង់			១០២.៧៥៩	១០២.៧៥៩
សរុប	៥.៦៧៣.៧៤១	៣២៦.៣៧៣	១៤៧.០៦៤	៦.១៤៧.១៧៦


៣១ ធ្នូ ២០១៩				
	លុ,លុបបង្គរ	ឃ្លាំមើល	យឺតយ៉ាវ (ខូតខាត)	សរុប ដុល្លារអាមេរិក
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ឥណទានផ្តល់ដល់អតិថិជន				
ធម្មតា	៦.៤៣៥.៩៥៥			៦.៤៣៥.៩៥៥
ឃ្លាំមើល		៧៧.៥៣០		៧៧.៥៣០
ក្រោមស្តង់ដារ			២០.៧៨៧	២០.៧៨៧
សង្ស័យ			៣០.១៧២	៣០.១៧២
បាត់បង់			៥០.៧២០	៥០.៧២០
សរុប	៦.៤៣៥.៩៥៥	៧៧.៥៣០	១០១.៦៧៩	៦.៦១៥.១៦៤


១០.៤ លទ្ធផលប្រតិបត្តិការ

ក្នុងឆ្នាំ ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានធ្វើការផ្តល់ឥណទានជូនអតិថិជនរបស់ខ្លួនសរុបទឹកប្រាក់រហូតដល់ ៥.២៣៤.៩៤៦ ដុល្លារអាមេរិក នឹងទឹកប្រាក់សរុបជាលុយរៀល ៣.៦៤៨.៩២០.១០០ ដែលបានថយចុះប្រមាណជា ១,០៨% បើធៀបនឹងឆ្នាំ ២០១៩កន្លងមក។ ដោយនៅក្នុងឆ្នាំ ២០១៩ ទំហំឥណទានមានត្រឹម ៦.៦១៥.១៦៤ ដុល្លារអាមេរិក។ កត្តាដែលធ្វើឲ្យថយចុះនូវទំហំឥណទាន គឺដោយសារកើតមានជំងឺកូវីដ-១៩ ធ្វើឲ្យសេដ្ឋកិច្ចទាំងមូលមានផលប៉ះពាល់ស្ទើរតែគ្រប់វិស័យ ។ ទន្ទឹមនឹងនេះ ការថយចុះនូវទំហំឥណទាន ក្នុងនោះក៏មានការថយចុះនៅចំនួនអតិថិជនប្រើប្រាស់សេវាកម្មឥណទានរបស់ខ្លួន ដែលមានអតិថិជនប្រមាណជា ១.៦០៣នាក់ បើយើងក្រឡេកមកមើលពីឥណទានមិនដំណើរការរបស់ បរិបូរណ៍ ឃើញថាមានការកើនឡើង តិចតួចបើធៀបនឹងឆ្នាំ ២០១៩កន្លងមក។ ដោយមានការកើនឡើងឥណទានមិនដំណើរការ ប្រមាណជា ០,៩៤% ក្នុងឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ ។ដោយក្នុងឆ្នាំ ២០២០ បរិបូរណ៍ មានឥណទានមិនដំណើរការប្រមាណ ២,៣៩% បើធៀបឥណទានសរុបរបស់គ្រឹះស្ថាន ដែលក្នុងឆ្នាំ២០១៩ ឥណទានមិនដំណើរការដល់ទៅ ១,៤៥% បើធៀបឥណទានសរុប។

➤ ឧត្តស័យប្រតិបត្តិការ

	២០២០	២០១៩	២០១៨
ចំនួនខេត្ត/រាជធានី	១៧	១៥	១៦
ចំនួនស្រុក	៧០	៧០	៦៧
ចំនួនឃុំ	២៥៧	២៧១	២៦០
ចំនួនសាខា	៥	៥	៥
ចំនួនអតិថិជន	១.៦០៣	២.០៦៨	១.២០០
ផលបំព្រួតណាទាន(ដុល្លារ)	៥.២៣៤.៩៤៦,២១	៦.៦១៥.១៦៤	៥.៥៥៥.៧៧៧
ផលបំព្រួតណាទាន(រៀល)	៣.៦៤៨.៩២០.១០០	០	០
ចំនួនបុគ្គលិក	៥៦	៥៣	៥៧





១១.របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករឯករាជ្យរបាយការណ៍ក្រុមប្រឹក្សាភិបាល

១១.១ របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សក្នុងការដាក់ជូននៅ របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដោយ ភ្ជាប់ជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ហៅកាត់ ថា (ក្រុមហ៊ុន) ដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ។

១១.២ សកម្មភាពចម្បង

សកម្មភាពចម្បង របស់គ្រឹះស្ថានគឺផ្តល់សេវាឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗដល់គ្រួសារ ដែលមានចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាព អាជីវកម្មចម្បងរបស់ក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០។

១១.៣ លទ្ធផលនៃប្រតិបត្តិការ

	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	១៨២.៨០៣	៧៣៩.៤៣៩

១១.៤ ភាគលាភ

ក្រុមប្រឹក្សាភិបាលមិនបានដាក់ពាក្យស្នើសុំការទូទាត់នៃភាគលាភសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន នោះទេ។

១១.៥ ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងអំឡុងការិយបរិច្ឆេទលើ ការបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

១១.៦ ឥណទានអាក្រក់ និងឥណទានសង្ស័យ

នៅមុនពេលដែលរបាយការណ៍លទ្ធផល និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំ ឡើងក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា វិធានការទាក់ទង និងការលុបចោលនូវឥណទានអាក្រក់ និងការធ្វើសំវិធានធនចំពោះឥណទានជាប់សង្ស័យត្រូវបានធ្វើ

ឡើង ហើយជឿជាក់ថាពុំមានឥណទានអាក្រក់ ត្រូវបានជម្រះចេញពីបញ្ជី និងសំវិធានធនគ្រប់គ្រាន់ត្រូវបានធ្វើឡើងសម្រាប់ឥណទានសង្ស័យ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឲ្យការជម្រះចេញពីបញ្ជីនៃឥណទានអាក្រក់ ឬក៏សំវិធានធនចំពោះឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនគ្រប់គ្រាន់ត្រូវបានធ្វើឡើងជាសារវន្តឡើយ។

១១.៧ ទ្រព្យសកម្មចរន្ត

នៅមុនពេលរបាយការណ៍លទ្ធផល និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាលទ្រព្យចរន្តទាំងឡាយណា ដែលទំនងជាមិនអាចបង្វិលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយតម្លៃឱ្យនៅត្រឹមតម្លៃដែលបានរំពឹងទុកថានឹងអាចលក់បាននៅលើទីផ្សារ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានបណ្តាលឱ្យមានការភ័ន្តច្រឡំដល់កាលកំណត់តម្លៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវឡើយ។

១១.៨ វិធីសាស្ត្រកំណត់តម្លៃ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងបណ្តាលឱ្យមានការភ័ន្តច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តកន្លងមកលើទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ។

១១.៩. បំណុលយថាភាព និងបំណុលផ្សេងៗ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះពុំមាន ៖

- (ក) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីដំណាច់ឆ្នាំឡើយ ឬ
- (ខ) បំណុលយថាភាពណាមួយរបស់ក្រុមហ៊ុន ដែលបានកើតឡើងតាំងពីដំណាច់ឆ្នាំនេះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗដែលត្រូវបាន ទាមទារឱ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីថ្ងៃដំណាច់ឆ្នាំដែលនឹង ឬអាចមានការប៉ះពាល់ជាសារវន្ត ដល់លទ្ធផលរបស់ក្រុមហ៊ុននៅក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់សងនោះទេ។

១១.១០ ការផ្លាស់ប្តូរនៃហេតុការណ៍

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលកើតឡើងពាក់ព័ន្ធនឹងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចបណ្តាល ឱ្យមានចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍របស់ក្រុមហ៊ុនមានកំហុសធ្ងន់ធ្ងរនោះទេ។

១១.១១ ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងអំឡុង ការិយបរិច្ឆេទនេះមិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តខ្ពង់គណនី ប្រតិបត្តិការណ៍ ឬព្រឹត្តិការណ៍ ខុសប្រក្រតីណាមួយឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុរហូត មកទល់នឹងថ្ងៃចេញរបាយការណ៍នេះ មិនមានខ្ពង់គណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយ ដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទនេះទេ ។

១១.១២ ដើមទុន

ក្រុមហ៊ុនមិនបានបោះផ្សាយភាគហ៊ុនថ្មីនៅចុងការិយបរិច្ឆេទនេះទេ។

ក្រុមហ៊ុនពុំមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យា ផ្តល់សិទ្ធិជាភាគហ៊ុននៃក្រុមហ៊ុននាចុងការិយបរិច្ឆេទនេះ។

១១.១៣ សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបម្រើការចាប់តាំងពីថ្ងៃចេញរបាយការណ៍ចុងក្រោយមានរាយ នាមដូចខាងក្រោម៖

លោកស្រី ខា ឡេង

លោកស្រី សិន កាហ្វីន

លោកស្រី បេ លី

បណ្ឌិត ឈុន វណ្ណៈ

ប្រធានក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល

អភិបាលឯករាជ្យ

១១.១៤ អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុងពេល និងចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ក្រុមហ៊ុនមិនបានចូលរួមជាភាគីក្នុងការរៀបចំ ណាមួយក្នុងគោលបំណងជួយដលើសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឱ្យទទួលបាននូវផល ប្រយោជន៍ផ្សេងៗតាមរយៈការទិញភាគហ៊ុន ឬប័ណ្ណបំណុលពីសាមីក្រុមហ៊ុន ឬក្រុមហ៊ុនផ្សេងទៀត។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃឆ្នាំកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធ ទទួលបាននូវអត្ថប្រយោជន៍ណាមួយតាមរយៈកាលចុះកិច្ចសន្យាធ្វើឡើងរវាងក្រុមហ៊ុន ឬរវាងក្រុមហ៊ុន ដែលមានសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬរវាងក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាល នោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ។

១១.១៥ ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារកិច្ចធ្វើការបញ្ជាក់អះអាងថារបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដើម្បីបង្ហាញនូវទិន្នភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ និងលទ្ធផលនៃប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទនេះ។ ការរៀបចំ របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលត្រូវ ៖

- ក. ជ្រើសរើសគោលការណ៍គណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណ យ៉ាងសមហេតុផលនិងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះ ឱ្យបានជាប់លាប់។
- ខ. អនុលោមទៅតាមគោលការណ៍ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម ហៅកាត់ថា (“ស.រ.ហ.អ.ក.ស.ជ.ត.ម”) និងគោលការណ៍ ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយនៅក្នុងការបង្ហាញ នូវភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវបានលាត ត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
- គ. រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធ ភាព។

- ឃ. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មលើកលែងតែក្នុងករណីសន្មតយ៉ាងសមរម្យថាក្រុមហ៊ុននឹងអាចបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតដ៏ខ្លី និង
- ង. គ្រប់គ្រង និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព និងចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗទាំងអស់ដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការ និងស្ថានភាពរបស់ក្រុមហ៊ុនហើយត្រូវប្រាកដថាការសម្រេចចិត្តលើកិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

១១.១៦ ព្រឹត្តិការណ៍សំខាន់ៗក្នុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ

ព្រឹត្តិការណ៍សំខាន់ៗក្នុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី ២៨ នៃរបាយការណ៍ហិរញ្ញវត្ថុ ។

១២. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំតំណាងឲ្យក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ភីអិលស៊ី សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់នៅទំព័រទី ៩ ដល់ ៣៩ បានបង្ហាញនូវទិន្នភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ និងលទ្ធផលនៃប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ចុះហត្ថលេខាដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល


Mrs. Kha Leng
Chairwoman

Phnom Penh, Kingdom of Cambodia
31 July 2020

១៣. របាយការណ៍របស់សវនករឯករាជ្យ

១៣.១ មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ហៅកាត់ថា ("ក្រុមហ៊ុន") ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ របាយការណ៍លទ្ធផល របាយការណ៍ស្តីពីបំរែបំរួលមូលធន និងរបាយការណ៍លំហូរ សាច់ប្រាក់សម្រាប់ការិយបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងសេចក្តីសង្ខេបនៃគោលការណ៍ គណនេយ្យសំខាន់ៗនិងកំណត់សម្គាល់ផ្សេងៗទៀត ដែលមានបង្ហាញចាប់ពីទំព័រ៩ ដល់ ៣៩។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានធ្វើ សវនកម្មដោយក្រុមហ៊ុនសវនកម្មមួយផ្សេងទៀតគណនេយ្យករសាធារណៈ ដែលមានរបាយការណ៍ចុះ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ បានបង្ហាញមតិត្រឹមត្រូវលើរបាយការណ៍នោះ។

តាមទស្សនៈរបស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវស្ថានភាព ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងលទ្ធផលនៃប្រតិបត្តិការព្រមទាំងលំហូរសាច់ ប្រាក់សម្រាប់ដំណាច់ឆ្នាំនេះដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

១៣.២ មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់សវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (-ស.ស.អ.ក-) ។ ទំនួលខុសត្រូវរបស់យើងខ្ញុំបានធ្វើស្តង់ដារនេះ ត្រូវបានពណ៌នាបន្ថែមក្នុងកថាខណ្ឌ ទំនួលខុសត្រូវ របស់សវនករឯករាជ្យទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ ជឿជាក់ថា ភស្តុតាងសវនកម្មយើងខ្ញុំប្រមូលបានមានភាពគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុង ការបញ្ចេញមតិរបស់យើងខ្ញុំ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានធ្វើ សវនកម្មដោយក្រុមហ៊ុនសវនកម្មមួយផ្សេងទៀតនៃគណនេយ្យករសាធារណៈ ដែលមានរបាយការណ៍ចុះ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានបង្ហាញមតិយោបល់លើរបាយការណ៍នោះ។

ទំនួលខុសត្រូវឯករាជ្យភាព និងក្រមសីលធម៌

យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនដោយគោរពទៅតាម ក្រមសីលធម៌របស់គណនេយ្យករ

ជំនាញ និងសវនករនៃវិទ្យាស្ថាននៃគណនេយ្យករជំនាញ និងសវនករកម្ពុជា (“ក្រុមសីលធម៌”) និងក្រុមសីលធម៌អន្តរជាតិរបស់គណនេយ្យករជំនាញ រួមទាំងស្តង់ដារអន្តរជាតិនៃករណីភាព របស់ក្រុមប្រឹក្សាភិបាលស្តង់ដារក្រុមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យជំនាញ (“ក្រុមសីលធម៌ IESBA”) ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើសីលធម៌ដទៃទៀតដោយអនុលោមតាមក្រុមសីលធម៌របស់គណនេយ្យករជំនាញនេះផងដែរ។

១៣.៣ ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវលើព័ត៌មានផ្សេងទៀត។ ព័ត៌មានផ្សេងៗរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍របស់សវនករឯករាជ្យយើងខ្ញុំទេ ។

តាមមតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មិនរួមបញ្ចូលព័ត៌មានផ្សេងៗហើយយើងមិនបានបង្ហាញពីទម្រង់នៃការសន្និដ្ឋានលើការធានាណាមួយឡើយ។

ទាក់ទងជាមួយនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអាននូវព័ត៌មានផ្សេងៗ និងពិចារណាថាតើព័ត៌មានផ្សេងៗមានភាពមិនស្របជាមួយសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬក៏ការយល់ដឹងរបស់យើងខ្ញុំទទួលបានពីការធ្វើសវនកម្មឬបើមិនដូច្នោះទេកំហុសឆ្គងជាសារវន្តត្រូវបានបង្ហាញ។

ផ្អែកលើកិច្ចការដែលបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាព័ត៌មានផ្សេងៗមានកំហុសឆ្គងជាសារវន្តយើងខ្ញុំត្រូវឱ្យរបាយការណ៍ពីការពិត តែយើងខ្ញុំមិនមានអ្វីរាយការណ៍ក្នុងករណីនេះទេ។

១៣.៤ ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទង និងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលក៏ទទួលខុសត្រូវក្នុងការត្រួតពិនិត្យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាលកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមិនឱ្យមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការភ្លេងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវ

ក្នុងការវាយតម្លៃទៅលើលទ្ធភាពប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយប្រើប្រាស់នូវមូលដ្ឋានគណនេយ្យបែបនិរន្តរភាព ប្រសិនបើក្រុមប្រឹក្សាភិបាលមិនមានបំណងរំលាយក្រុមហ៊ុនឬបញ្ឈប់ប្រតិបត្តិការឬមិនមានជម្រើសប្រាកដណាមួយប៉ុន្តែត្រូវតែធ្វើដូច្នេះ។

១៣.៥ ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំគឺដើម្បីទទួលបាននូវអំណះអំណាងសមហេតុថា តើរបាយការណ៍ហិរញ្ញវត្ថុពុំមានកំហុសឆ្គងជាសារវន្តបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងចេញនូវរបាយការណ៍របស់សវនករឯករាជ្យដែលមានការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងយ៉ាងសមហេតុផល គឺជាអំណះអំណាងកម្រិតខ្ពស់ ប៉ុន្តែមិនអាចធានាថាមតិយោបល់របស់សវនកម្មអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែការពារនូវកំហុសឆ្គងជាសារវន្ត នៅពេលដែលវាកើតមានឡើងនោះទេ។ ភាពខុសឆ្គងដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំត្រូវបានចាត់ទុកជាកំហុសឆ្គងជាសារវន្ត ប្រសិនបើលក្ខណៈមួយៗឬជាលក្ខណៈរួមផ្គុំ អាចមានឥទ្ធិពលលើការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់លើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តការវិនិច្ឆ័យដែលមានជំនាញវិជ្ជាជីវៈ និងរក្សាបាននូវការសង្ស័យដែលមានជំនាញវិជ្ជាជីវៈតាមរយៈការធ្វើសវនកម្ម។ យើងបានធ្វើ៖

- កំណត់ និងការវាយតម្លៃហានិភ័យកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថា តើមានការក្លែងបន្លំ ឬភ័ន្តច្រឡំ និងទទួលខុសត្រូវលើការរៀបចំ និងអនុវត្តតាមនីតិវិធីសវនកម្មអាចឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ដើម្បីទទួលបាននូវភស្តុតាងសវនកម្មគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើង។ ហានិភ័យនៃការមិនរកឃើញកំហុសឆ្គងជាសារវន្ត ជាលទ្ធផលបណ្តាលមកពីការក្លែងបន្លំច្រើនជាការភ័ន្តច្រឡំ ការក្លែងបន្លំ ដោយសារតែការក្លែងបន្លំពាក់ព័ន្ធនឹងការយុបយិតគ្នា ការលួចបន្លំ ការលុបចោទដោយចេតនា ការបកស្រាយខុស ឬការបំពាននៃការត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់ពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្ម ដើម្បីរៀបចំនីតិវិធីធ្វើសវនកម្មដែលត្រឹមត្រូវទៅតាមស្ថានភាព ប៉ុន្តែមិនមែនក្នុងគោលបំណងបង្ហាញមតិយោបល់លើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ។

- វាយតម្លៃនូវភាពសមស្របនៃគោលការណ៍គណនេយ្យ និងភាពសមហេតុផលនៃគណនេយ្យ ប៉ាន់ស្មាន និងកំណត់បង្ហាញពាក់ព័ន្ធដែលបានរៀបចំរបាយការណ៍ក្រុមប្រឹក្សាភិបាល។
- ធ្វើសេចក្តីសន្និដ្ឋានលើភាពសមស្របនៃមូលដ្ឋាននិរន្តរភាពគណនេយ្យដែលគណៈគ្រប់គ្រង ប្រើប្រាស់ និងផ្អែកលើភស្តុតាងសវនកម្មទទួលបាន ថាគឺជាភាពមិនច្បាស់លាស់ជាសារវន្តអាចកើតឡើង ដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចសង្ស័យយ៉ាងខ្លាំងលើសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាព។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពជាសារវន្តមិនមានច្បាស់លាស់កើតឡើង យើងខ្ញុំត្រូវមានការទាមទារការយកចិត្តទុកដាក់ នៅក្នុងរបាយការណ៍សវនករឯករាជ្យរបស់យើងខ្ញុំ ភ្ជាប់ នឹងការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ប្រសិនបើការបង្ហាញទាំងនោះមិនត្រឹមត្រូវ នោះមតិយោបល់របស់យើងខ្ញុំនឹងកែប្រែ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្ម ដែលទទួលបានរហូតដល់ថ្ងៃចេញរបាយការណ៍សវនករឯករាជ្យរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចនឹងបង្កឲ្យក្រុមហ៊ុនបញ្ឈប់នូវនិរន្តរភាពនៃដំណើរ អាជីវកម្មបាន។
- វាយតម្លៃលើភាពគ្រប់គ្រាន់នៃការបង្ហាញទាំងឡាយ រចនាសម្ព័ន្ធ និងមាតិកានៅក្នុងរបាយ ការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានកំណត់បង្ហាញព័ត៌មាន ថាគឺរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន បង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍នៅក្នុងលក្ខខណ្ឌមួយដែលបង្ហាញនូវទិដ្ឋភាពត្រឹមត្រូវដែរឬទេ។ យើងខ្ញុំទាក់ទងជាមួយក្រុមប្រឹក្សាភិបាលពាក់ព័ន្ធនឹងបញ្ហាដទៃទៀតក៏ដូចជា វិសាលភាពដែលបាន គ្រោងទុក និងការកំណត់ពេលវេលានៃការធ្វើសវនកម្ម និងការស្វែងរកការធ្វើសវនកម្មសំខាន់ៗ រួម បញ្ចូលទាំងកង្វះខាតសំខាន់ណាមួយលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលបានកត់សម្គាល់ក្នុងអំឡុងពេលធ្វើ សវនកម្មរបស់យើងខ្ញុំ។

១៣.៦ បញ្ហាផ្សេងៗ

របាយការណ៍នេះត្រូវធ្វើឡើង សម្រាប់ភាគហ៊ុនិករបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ យើងខ្ញុំនឹងមិន ទទួលខុសត្រូវចំពោះខ្លឹមសារនៃរបាយការណ៍នេះ សម្រាប់បុគ្គលិកផ្សេងទៀតឡើយ។

For HRDP and Associates Co., Ltd.



Peou Dara
Partner

Phnom Penh, Kingdom of Cambodia
31 July 2020

❖ តារាងតុល្យការនៃស្ថានភាពហិរញ្ញវត្ថុ
គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

	កំណត់ ២០២០		២០១៩	
	សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	៦	៩១.៣០៣	៣៦៩.៣២១	១០៦.៤៨៨
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៧	៩២.៥២៣	៣៧៤.២៥៦	៩២.០៧៨
សមតុល្យនៅធនាគារផ្សេងៗ	៨	៥៤៣.៤៦៧	២.១៩៨.៣២៤	៧០៧.៩៧៩
ឥណទានទៅអតិថិជន	៩	៥.៦៧៤.១៧៧	២២.៩៥២.០៤៦	៦.៣៥៥.៨៥៧
គណនីត្រូវទទួលផ្សេងៗ	១០	៣០១.២០២	១.២១៨.៣៦២	២០២.៨៥៧
ទ្រព្យសម្បត្តិ និងបរិក្ខារ	១១	៦០.១៥៣	២៤៣.៣១៩	៧៩.៨៩៥
ទ្រព្យសកម្មពន្ធពន្យា	១២	៩.៩២០	៤០.១២៦	៩.៩២០
ទ្រព្យសកម្មសរុប		<u>៦.៧៧២.៧៤៥</u>	<u>២៧.៣៩៥.៧៥៤</u>	<u>៧.៥៥៥.០៧៤</u>
បំណុល និងមូលធន				
បំណុល				
កម្ចី	១៣	៣.៥៤២.២១៣	១៤.៣២៨.២៥២	៤.៥៣៧.១១៧
គណនីត្រូវបង់ផ្សេងៗ	១៤	៨៨.៦០៤	៣៤២.២២៣	៣១.៤៦៨
បំណុលពន្ធបន្ត		៦៨.៧៩៧	២៧៨.២៨៤	៩២.១៦១
បំណុលសរុប		<u>៣.៦៩៩.៦១៤</u>	<u>១៤.៩៤៨.៧៥៩</u>	<u>៤.៦៦០.៧៤៦</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី / គ្រឹះស្ថានឯកជន

មូលធន				
ដើមទុន	១៥	១.៨០០.០០០	៧.២៨១.០០០	១.៨០០.០០០
ទុនបម្រុងតាមច្បាប់	១៦	២៤.៥២៨	៩៩.២១៦	២៤.៥២៨
ប្រាក់ចំណេញរក្សាទុក		១.២៥២.៦០៣	៥.០៦៦.៧៧៩	១.០៦៩.៨០០
មូលធនសរុប		<u>៣.០៧៧.១៣១</u>	<u>១២.៤៤៦.៩៩៥</u>	<u>២.៨៩៤.៣២៨</u>
បំណុល និងមូលធនសរុប		<u>៦.៧៧២.៧៤៥</u>	<u>២៧.៣៩៥.៧៥៤</u>	<u>៧.៥៥៥.០៧៤</u>

❖ របាយការណ៍លទ្ធផល

សម្រាប់បំណាច់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

	កំណត់		២០២០		២០១៩
	សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	
ចំណូលការប្រាក់	១៧	៩៨៩.៧៩៧	៤.០០៣.៧២៩	១.០២១.៧៣៧	
ចំណាយការប្រាក់	១៨	(២៥៣.៦០២)	(១.០២៥.៨២០)	(២៣០.៨០៥)	
ចំណូលការប្រាក់សុទ្ធ		<u>៧៣៦.១៩៥</u>	<u>២.៩៧៧.៩០៩</u>	<u>៧៩០.៩៣២</u>	
សំវិធានធនលើឥណទានជាប់សង្ស័យ	៩	(៦៥.២៥៥)	(២៦៣.៩៥៦)	(៧៤.៦៨១)	
ចំណូលប្រតិបត្តិការផ្សេងៗ	១៩	២០៥.៤៧៩	៨៣១.១៦៣	៣២៥.៧៧៥	
ចំណាយប្រាក់បៀវត្ស	២០	(៣៧០.០៨០)	(១.៥១៣.១៥៤)	(៣១៤.៦៤៨)	
ចំណាយរំលស់	២១	(២៧.០៤៥)	(១០៩.៣៥១)	(៣៤.២៣៤)	
ចំណាយទូទៅ និងរដ្ឋបាល	២២	(២១២.៦៩៥)	(៨៦០.៣៥១)	(២៤៥.០៤២)	
ប្រាក់ចំណេញមុនពន្ធចំណាយពន្ធ		<u>២៦២.៥៩៩</u>	<u>១.០៦២.២១៤</u>	<u>៤៤៨.១០១</u>	
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	២៣	(៧៩.៧៩៦)	(៣២២.៧៧៥)	(៩៤.៣៩២)	
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ		<u>១៨២.៨០៣</u>	<u>៧៣៩.៤៣៩</u>	<u>៣៥៣.៧០៩</u>	

❖ របាយការណ៍បំបែកមូលធន

សម្រាប់បំណាច់ឆ្នាំថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ដើមទុន	ប្រាក់បម្រុងតាមច្បាប់	ចំណេញរក្សាទុក	សរុប
--------	-----------------------	---------------	------

	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩		១.៨០០.០០០	៣៣.៣៩៨	៧០៧.២២១	២.៥៤០.៦១៩
លទ្ធផលចំណេញសរុបក្នុងការិយបរិច្ឆេទ		-	-	៣៥៣.៧០៩	៣៥៣.៧០៩
ប្រតិបត្តិការជាភាគហ៊ុនិក					
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប			(៨.៨៧០)	៣៦២.៥៧៩	៣៥៣.៧០៩
សមតុល្យនៅថ្ងៃទី៣១ ខែ ធ្នូឆ្នាំ២០១៩		១.៨០០.០០០	២៤.៥២៨	១.០៦៩.៨០០	២.៨៩៤.៣២៨
លទ្ធផលចំណេញសរុបក្នុងការិយបរិច្ឆេទ		-	-	១៨២.៨០៣	១៨២.៨០៣
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		<u>១.៨០០.០០០</u>	<u>២៤.៥២៨</u>	<u>១.២៥២.៦០៣</u>	<u>៣.០៧៧.១៣១</u>
(គិតជាពាន់រៀល)		៧.២៨១.០០០	៩៩.២១៦	៥.០៦៦.៧៧៩	១២.៤៤៦.៩៩៥

❖ របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់បំណាច់ឆ្នាំថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

	កំណត់	២០២០		២០១៩
	សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណេញ/(ខាត)មុនដកចំណាយពន្ធ		២៦២.៥៩៩	១.០៦២.២១៤	៤៤៨.១០១
និយ័តកម្ម៖				
សំវិធានធនសម្រាប់ឥណទានសង្ស័យ	៩	៦៥.២៥៥	២៦៣.៩៥៦	៧៤.៦៨១
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	១១	២៦.៩៤៥	១០៨.៩៩៣	៣៤.២៣៣
ចំណាយការប្រាក់	១៨	២៥៣.៦០២	១.០២៥.៨២០	២៣០.៨០៥
ចំណូលប្រតិបត្តិកាមុនពេលបម្រែបម្រួល ដើមទុនបង្វិល		៦០៨.៤០១	២.៤៦០.៩៨៣	៧៨៧.៨២០
បម្រែបម្រួលដើមទុនបង្វិល៖				
ឥណទានទៅអតិថិជន		៦១៦.៤២៥	២.៤៩៣.៤៣៩	(៩៦៣.៤២៤)
គណនីត្រូវទទួលផ្សេងៗ		(៩៨.៣៤៥)	(៣៩៧.៨០៦)	(៨១.៦២១)

គណនីត្រូវបង់ផ្សេងៗ		៥៣.១៩១	២១៥.១៥៨	៨.២៨១
សាច់ប្រាក់ប្រើក្នុងសកម្មភាពប្រតិបត្តិការ		១.១៧៩.៦៧២	៤.៧៧១.៧៧៤	(២៤៨.៩៤៤)
ការប្រាក់ដែលត្រូវបង់		(២៥៣.៦៥៧)	(១.០២៦.០៤៣)	(២៣០.០៥៨)
ពន្ធដែលបានបង់		(១០៣.១៦០)	(៤១៧.២៨២)	(៩៦.១២៦)
សាច់ប្រាក់សុទ្ធទទួលបានមកពី(ប្រើក្នុង) សកម្មភាពប្រតិបត្តិការ		៨២២.៨៥៥	៣.៣២៨.៤៤៩	(៥៧៥.១២៨)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសម្បត្តិនិងបរិក្ខារតំណាងឱ្យ សាច់ប្រាក់សុទ្ធក្នុងសកម្មភាពវិនិយោគ	១១	(៧.២០៣)	(៧៩.១៣៦)	(៣.៥២៧)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ				
លំហូរសាច់ប្រាក់សុទ្ធបាន(ប្រើក្នុង)សកម្ម ភាពហិរញ្ញវត្ថុ		(៩៩៤.៩០៤)	(៤.០២៤.៣៨៧)	១.៣៧៦.៤៦០
កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់ សមមូល		(១៧៩.២៥២)	(៧២៥.០៧៤)	៧៩៧.៨០៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា		៨១៦.៥៤៥	៣.៣០២.៩២៥	១៨.៧៤០
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងគ្រា		៦៣៧.២៩៣	២.៥៧៧.៨៥១	៨១៦.៥៤៥

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	កំណត់	២០២០		២០១៩
	សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	៦	៩១.៣០៣	៣៦៩.៣២១	១០៦.៤៨៨
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់តម្កល់)	៧	២.៥២៣	១០.២០៦	២.០៧៨
សមតុល្យនៅធនាគារផ្សេងៗ	៨	៥៤៣.៤៦៧	២.១៩៨.៣២៤	៧០៧.៩៧៩
		៦៣៧.២៩៣	២.៥៧៧.៨៥១	៨១៦.៥៤៥

១៤. សកម្មភាពផ្នែកគ្រប់គ្រងអាជីវកម្មស្រាវជ្រាវនិង អភិវឌ្ឍន៍

១៤.១ ការរីកចម្រើនប្រកបដោយភាពទទួលខុសត្រូវ

ដើម្បីសម្រេចតាមបេសកកម្មរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ សហគ្រិន និងក្រុមគ្រួសារ ដែលស្ថិតនៅកម្រិតមូលដ្ឋាន ក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៃសេដ្ឋកិច្ចសង្គម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានផ្តល់កម្ចីដល់អតិថិជននៅទីក្រុង តំបន់ទីប្រជុំជន និងនៅតំបន់ជនបទមួយចំនួន ដែលប្រតិបត្តិការឥណទានដទៃទៀតមិនធ្វើប្រតិបត្តិការទៅដល់ ។ តាមរយៈប្រព័ន្ធគ្រប់គ្រង ផ្ទៃក្នុងដ៏រឹងមាំរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ គឺជាមូលដ្ឋានក្នុងការរក្សាបាននូវ កម្ចីដែលមានគុណភាពខ្ពស់។ ការបណ្តុះបណ្តាលនិងការពង្រឹង សមត្ថភាពថ្នាក់គ្រប់គ្រងសាខាមន្ត្រីឥណទាន និងបុគ្គលិកប្រតិបត្តិការ ដើម្បីធានាបានថាពួកគាត់ពេញដោយចំណេះដឹង និងជំនាញចាំបាច់ក្នុងការបំពេញ ភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។ ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ក្នុងការវាយតម្លៃមុនពេលទម្លាក់ទុន ធានាបានថា អតិថិជនដែលត្រូវការកម្ចី និងមានលទ្ធភាពសងគ្រប់គ្រាន់ ទទួលបាននូវប្រាក់កម្ចីតាមតម្រូវការរបស់ពួកគាត់។

១៤.២ ទិន្នាការនៃផលិតផល

ផលិតផលជាច្រើនរបស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ត្រូវបានបង្កើតឡើងដើម្បីអោយស្របតាមបេសកកម្មរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជន ។ ទោះបីជាបេសកកម្មរបស់យើងនៅតែរក្សានៅដដែល ប៉ុន្តែតម្រូវការរបស់អតិថិជនបានផ្លាស់ប្តូរតាំងពីគ្រឹះស្ថានចាប់ផ្តើមបង្កើតឡើង ក្នុងឆ្នាំ២០១១ ។ ដោយសារអតិថិជនរបស់យើងបានពង្រីកមុខរបរបង្កើនប្រាក់ចំណូលហើយការវិនិយោគ មានការឡើងច្រើនជាងមុន គ្រឹះស្ថានយើងបានបង្កើតផលិតផលថ្មីៗជាច្រើនដើម្បីអោយសមស្របទៅតាម តម្រូវការខុសៗគ្នារបស់អតិថិជន ។ ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន នៅតែជាផលិតផលនិងជាចំណុចខ្លាំងរបស់គ្រឹះស្ថាន ។ យ៉ាងណាមិញ យើងក៏បានពង្រីកទំហំ និងបង្កើតផលិតផលឥណទានឯកត្តជន ឥណទានបុគ្គលិក ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន អោយកាន់តែប្រសើរឡើង ។

១៤.៣ សកម្មភាពនៃការផ្សព្វផ្សាយ

ដើម្បីឆ្លើយតបជាមួយតម្រូវការទីផ្សារ នាយកដ្ឋានស្រាវជ្រាវអភិវឌ្ឍ និងទីផ្សារបានពង្រឹង និងពង្រីក នីតិវិធីការងារជាប្រចាំដោយផ្អែកលើគោលការណ៍ជាចាំបាច់ដែលស៊ីសង្វាក់ជាមួយខ្សែផលិតកម្ម

ឥណទាន។ តម្រូវការទីផ្សារនិងការទទួលបានព័ត៌មានឆ្លើយតបពីប្រតិបត្តិការរួមជាមួយអតិថិជនគឺជាគន្លឹះកូនសោរយ៉ាងសំខាន់សម្រាប់បើកនូវភាពរឹងស្ទះនៃដំណើរប្រព្រឹត្តទៅរបស់គ្រឹះស្ថាន។ ចំណុចរសើបនៃទីផ្សារគឺគ្រឹះស្ថានផ្ដោតទៅលើ សកម្មភាពមួយចំនួនដូចជា៖ 4P, 6C and 5R ។ 4P រួមមានដូចជា៖ តម្លៃ, ផ្សព្វផ្សាយ, ផលិតផល, និងទីតាំង ដែលផ្អែកលើគោលការណ៍របស់គ្រឹះឥណទាន។ ចំណែកឯ 6C គឺសំដៅទៅលើ អត្តចរិត, សមត្ថភាពសង, ដើមទុនក្នុងមុខរបរ, លក្ខខណ្ឌ, ទ្រព្យកម្មលំដាប់ និងប្រវត្តិបង់នៃការសង់ត្រឡប់ ។ 5R (Right People, Right Business, Right Time, Right Amount and Right Place) គឺជាប្លង់រួមត្រូវតែអនុវត្តន៍មុនពេលបញ្ចេញផលិតផល ដល់ទៅអតិថិជនមុនពេលប្រើប្រាស់ ។ ជារួមទទ្បើករខាងលើ គឺតម្រូវផ្អែកទៅតាមគោលការណ៍នីតិវិធីផ្សព្វផ្សាយ៖

- ១. KYC (Know Your Customers) ស្គាល់ច្បាស់ពីអតិថិជន។
- ២. ជ្រើសរើសទីតាំងផ្សព្វផ្សាយ សាលារៀន ក្រសួងស្ថាប័នរដ្ឋ.ល.។
- ៣. បន្តលើទឹកចិត្តអតិថិជនចាស់ ដោយផ្តល់ វត្ថុអនុស្សាវរីយ៍ សម្រាប់ការណែនាំអតិថិជនថ្មីមកគ្រឹះស្ថាន ថ្មី៥នាក់បន្ថែម។

១៤.៤ ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការបាត់បង់ ដែលតម្លៃទីផ្សារឬ លំហូរសាច់ប្រាក់នាពេលអនាគតនៃ លិខិតឧបករណ៍ និងការប្រែប្រួលដោយសារ ការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយសារស្ថានភាព បើកទូលាយនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធនដែលប្រឈមនឹងចលនាទីផ្សារជាក់លាក់ ទូទៅព្រមទាំងការប្រែប្រួលនៃអត្រា ឬតម្លៃទីផ្សារដូចជាអត្រាការប្រាក់ គំលាតឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និង តម្លៃមូលធន។ ហានិភ័យនេះជាទូទៅគ្របដណ្តប់លើទ្រព្យសម្បត្តិនិងបំណុល ។ ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ក៏កំណត់វិសាលភាពនៃហានិភ័យទីផ្សារតាមវិធីនេះផងដែរ។

ប្រភេទហានិភ័យធំបំផុតនៃទីផ្សារ

- ហានិភ័យអត្រាការប្រាក់ គឺជាប្រែប្រួលនៃអត្រាការប្រាក់ដែលបណ្តាលមកពីប្រកាសរបស់ធនាគារកណ្តាលទាក់ទង និងការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុ ។
- ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យដែលកើតឡើងពីការផ្លាស់ប្តូរតម្លៃរូបិយប័ណ្ណមួយដែលទាក់ទង ទៅនឹងរូបិយប័ណ្ណមួយផ្សេងទៀត

១៥ ផ្នែកធនធានមនុស្ស

១៥.១ ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី តែងតែយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាល ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិករបស់ខ្លួនយ៉ាងខ្លាំងចាប់តាំងពីបើកដំណើរការ រហូតដល់បច្ចុប្បន្ននេះ រាល់បុគ្គលិក ដែលទើបចូលបំពេញការងារថ្មីទាំងអស់ ត្រូវបានទទួលការបណ្តុះបណ្តាលដោយការយកចិត្ត ទុកដាក់ខ្ពស់ និងច្បាស់លាស់បំផុតមុនពេលចាប់ផ្តើម បំពេញការងារទៅតាមតំណែងរៀងៗខ្លួនដើម្បី ធានាឲ្យបាននូវការបំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដូច្នេះហើយបានជាស្ថាប័នផ្តល់ការ បណ្តុះបណ្តាលបុគ្គលិក ទាំងចាស់ទាំងថ្មី មកពីគ្រប់សាខា។ ក្នុងឆ្នាំនេះ ស្ថាប័នក៏បានបើកវគ្គបណ្តុះ បណ្តាលលើប្រធានបទផ្សេងៗ មានដូចជា៖ គោលការណ៍ និងនីតិវិធីឥណទាន, ការវាយតម្លៃប្រាក់កម្ចី, ការបណ្តុះវិន័យឥណទាន, យុទ្ធសាស្ត្រ នៃការលក់, យុទ្ធសាស្ត្រដោះស្រាយបំណុល, ការបំពេញ ទម្រង់គំរូ, របាយការណ៍កំហុសធ្ងន់ និងក្រមសីលធម៌។ ចំពោះបុគ្គលិកចាស់គ្រឹះស្ថាន នៅតែបន្តយក ចិត្តទុកដាក់ ដោយបង្កើននូវសមត្ថភាពចំណេះជំនាញ ថ្មីៗដល់ពួកគាត់តាមរយៈវគ្គសិក្ខាសាលា និង បណ្តុះបណ្តាលផ្នែកខាងក្នុងដើម្បី អភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេប្រកបការងារ ដោយមានប្រសិទ្ធភាព ខ្ពស់។ មិនតែប៉ុណ្ណោះគ្រឹះស្ថានបានយកចិត្តទុកដាក់ ខ្ពស់ទៅលើការអភិវឌ្ឍន៍សមត្ថភាព បុគ្គលិកតាម រយៈការបញ្ជូនបុគ្គលិកទៅចូលរួមវគ្គ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ នៅខាងក្រៅដើម្បីឲ្យ ពួកគេទទួលបាននូវបទពិសោធន៍ថ្មីៗ និងចំណេះដឹងល្អៗ បន្ថែមទៀត។



១៥.១.១ ការបណ្តុះបណ្តាលផ្នែកខាងក្នុង

ដើម្បីធ្វើឲ្យបុគ្គលិកម្នាក់ៗមានសមត្ថភាពគ្រប់គ្រាន់ទាំងជំនាញ និងឥរិយាបថក្នុងការបំពេញការងារ គ្រឹះស្ថានតែងតែមានរៀបចំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលថ្មីៗជាដៀងរាល់ខែជូនបុគ្គលិក របស់ខ្លួនដើម្បីឲ្យពួកគាត់ទទួលបាននូវចំណេះដឹង និង បទពិសោធន៍ថ្មីៗបន្ថែមទៀតដើម្បី យកទៅ អនុវត្តបំពេញការងារ ជាក់ស្តែងប្រកបដោយ គុណភាព និងប្រសិទ្ធភាពខ្ពស់។





១៥.១.២ ការបណ្តុះបណ្តាលផ្នែកខាងក្រៅ

ការបណ្តុះបណ្តាលផ្នែកខាងក្រៅ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត ដើម្បីឲ្យបុគ្គលិក បានកសាងទំនាក់ទំនង និងស្វែងយល់រឿងថ្មីៗ ដែលបុគ្គលិកមានចំណុចខ្វះខាត។ គ្រឹះស្ថានតែង តែយកចិត្តទុកដាក់ចំពោះបុគ្គលិក គ្រប់រូបនិងបានបញ្ជូនពួកគេទៅចូល រួមវគ្គសិក្ខាសាលា និង វគ្គបណ្តុះបណ្តាល ជាច្រើននៅតាមស្ថាប័ន និងអង្គភាពមួយចំនួនដើម្បីទទួលបាននូវបទ ពិសោធន៍ និងចំណេះដឹង ថ្មីៗដែល គ្រឹះស្ថានមិនទាន់បានរៀបចំ ឲ្យមាននូវមេរៀនទាំងនោះ ជូន ដល់បុគ្គលិករបស់ខ្លួន ដើម្បីអភិវឌ្ឍ សមត្ថភាពក៏ដូចជាយកមកចូលរួម ចែករំលែកដល់បុគ្គលិក ផ្សេងទៀតក្នុងន័យបង្កើនចំណេះដឹង និងសមត្ថភាពរបស់បុគ្គលិកខ្លួន ឲ្យរីកចំរើនទៅមុខជានិច្ច។





១៦. អំពីអតិថិជន បរិបូរណ៍

ការផ្តល់សេវាប្រាក់កម្ចីដ៏សម្បូរបែបរបស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី វាជាចំណុចសំខាន់ ដែល បរិបូរណ៍ ប្រកាន់យក និងអនុវត្តដើម្បីបំពេញតម្រូវការរបស់អតិថិជន នៅក្នុងរាជធានី និងតាម បណ្តាលខេត្ត ដែលពាក់ព័ន្ធ ដោយយើងមិនគិតពី ឋានៈ តួនាទី ពណ៌សម្បុរ នោះឡើយ។ គ្រឹះស្ថាន ក៏នឹងរំពឹង ទុកថា ទំហំ ប្រាក់កម្ចីដែលស្ថាប័នផ្តល់ជូន គឺអតិថិជនប្រើប្រាស់ចំគោលដៅ ដែលធ្វើឲ្យកម្រិតជីវភាព របស់គាត់ កាន់តែ មានលទ្ធភាពល្អប្រសើរឡើង ។ ជាមួយគ្នានេះដែលគ្រឹះស្ថាន ក៏មានផលិតផលឥណទាន ជាច្រើនដែល អាចផ្គត់ផ្គង់ទៅនិង តម្រូវការរបស់អតិថិជន ប្រកបដោយតម្លាភាពនៃសេវាហិរញ្ញវត្ថុ ក្នុងការឲ្យ អតិថិជនសម្រេច ចិត្តប្រើប្រាស់នៅ ប្រភេទសេវាឥណទានមួយយ៉ាងសមប្រកប។ ប្រភេទផលិតផល ដែល គ្រឹះស្ថាន បានដាក់ឲ្យ ដំណើរការនៅលើទីផ្សារ រួមមានដូចជា៖ ឥណទានក្រុមសាមគ្គី, ឥណទានខ្នាតតូចបំផុត, ឥណទានឯកត្តជន, ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន, ឥណទានឯកត្តបុគ្គល, ឥណទានបុគ្គលិក ។

លោក គាំ វិទ្ធី និង អ្នកស្រី ភុន ណា

លោក គាំ វិទ្ធី និងអ្នកស្រី ភុន ណា សព្វថ្ងៃរស់នៅ និងប្រកបរបរលក់ដូរ គ្រឿង- ទេស គ្រឿងភេជ្ជៈ និងគ្រឿងក្រអូប នៅក្នុង ភូមិអង្គតាសិក ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ពីមុនគាត់ មានមុខរបរជា ចុងភៅ ប៉ុន្តែក្រោយមក ដោយភាពនឿយ- ណាយ ពីវិស័យចុងភៅ គាត់ក៏ងាកមកធ្វើ ជា អាជីវករវិញ ពួកគាត់ចាប់ផ្តើម ប្រកបមុខ របរនេះក្នុងឆ្នាំ ២០១៩ ចាប់ផ្តើម ជាមួយ និងការស្រឡាញ់ ហើយរួមផ្សំ នឹងភាពឆ្លាត- វៃ រួមទាំងមានកត្តារួមផ្សំជាច្រើន ទៀត ដូចជា ផ្ទះនៅចម្លូងធំ និងនៅក្បែររោងចក្រ



អាជីវកម្ម៖ លក់ចាប់ហួយ និងលក់គ្រឿងក្រអូប
អាសយដ្ឋាន៖ ភូមិអង្គតាសិក ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល

ផងនោះ ទើបធ្វើឲ្យអាជីវករ រូបនេះប្រកបអាជីវកម្មរបស់គាត់កាន់តែមានលក្ខណៈល្អប្រសើរថែមទៀត ។ ប៉ុន្តែ ដោយ មុខរបរនៅតូច ខ្វះដើមទុន មិនអាចបំពេញតម្រូវការអតិថិជនឲ្យទាន់ពេលវេលាគាត់ក៏សម្រេចចិត្ត

ប្រើប្រាស់ កម្ចីខ្នាតមធ្យម របស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ដោយគាត់យល់ឃើញថា អត្រាការប្រាក់ សមរម្យ សេវាហ៊ុស មិនមានភាពស្មុគស្មាញ និងជាកន្លែង ដែលជាទីទុកចិត្តរបស់គាត់ផងដែរ ។

កម្ចីលើកដំបូងរបស់គាត់គឺនៅក្នុងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងទឹកប្រាក់ចំនួន ១០.០០០ដុល្លារ អាមេរិក ត្រូវបានប្រើប្រាស់ក្នុងគោលបំណង ពង្រីកមុខរបរបន្ថែម រយៈពេលជិតមួយឆ្នាំ មុខរបររបស់គាត់កាន់ តែរីកចម្រើនថែមមួយកម្រិតទៀត ដូច្នេះហើយទើបកាត់សម្រេចខ្ចីជាលើកទី២នៅចំនួនទឹកប្រាក់ ២០.០០០ ដុល្លារអាមេរិក សម្រាប់ទិញសម្ភារៈបន្ថែម។ ក្រៅពីនេះលោក វិទ្ធី ក៏បានរត់កង់បីជួយរកចំណូលបន្ថែម ក្រៅពី ជួយលក់ឥវ៉ាន់ផងដែរ ។

បន្ទាប់មកតាំងពីលោក គាំ វិទ្ធី និងភរិយា ប្រើប្រាស់នូវកម្ចីរបស់បរិបូរណ៍ ជាបន្តបន្ទាប់មកគឺធ្វើឲ្យគាត់ កាន់តែមានជីវភាព និងមុខរបរ របស់លោក និងភរិយាកាន់តែរឹងមាំទ្វេដង ហើយកម្រិតចំណូលក៏ទទួលបាន ជារៀងរាល់ថ្ងៃផងដែរ។

ទៅថ្ងៃអនាគត លោក និងភរិយា មានបំណងពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួន ឲ្យមានលក្ខណៈធំ ជាងមុនទ្វេដង ឬអាចវិវឌ្ឍន៍ទៅជាដេប៉ូធីប៉េដុតវ៉ាន់ផ្តាច់មុខ តែម្តង។

លោក វិទ្ធី និងភរិយា ពិតជាមានសេចក្តីរីករាយ ដែលបានប្រើប្រាស់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ព្រោះកម្ចីទាំងនេះកាន់តែធ្វើឲ្យមុខរបររបស់គាត់រឹងមាំ ដែលអាចរកចំណូលជួយលើកកម្ពស់ជីវភាព គ្រួសារ ធូរធារហួតដល់ពេលសព្វថ្ងៃ។

លោកស្រី ម៉ន ផល្លា និង លោក យួន វ៉ា

លោកស្រី ម៉ន ផល្លា និងលោក យួន វ៉ា ជាស្វាមី សព្វថ្ងៃរស់នៅ និងប្រកប របរនៅក្នុង ភូមិត្រពាំងខាងលិច សង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ បរ សព្វថ្ងៃរបស់លោកស្រី គឺ សិប្បកម្មគ្រឿង សង្ហារឹម ដែលមាន រោងចក្រផលិតកែច្នៃ និងលក់ដោយខ្លួនឯង។ លោកស្រី និង ស្វាមី គឺជាម្ចាស់សិប្បកម្មបើក រោងចក្រ កែច្នៃ និងបើកលក់គ្រឿង សង្ហារឹមដែល ធ្វើពីឈើ។ លោកស្រី ម៉ន ផល្លា និង លោក យួន វ៉ា គឺជាម្ចាស់សិប្បកម្មវែកឆ្នេង ដែលមាន ភាពឆ្លាតវៃ ក្នុងការ ចាប់យកឱកាសមុខជំនួញ។



អាជីវកម្ម៖ សិប្បកម្មផលិតកែច្នៃ និងលក់គ្រឿងសង្ហារឹម
អាសយដ្ឋាន៖ ភូមិត្រពាំងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ

ក្នុងការប្រកបអាជីវកម្មនេះលោកស្រី និងស្វាមីមានបទពិសោធន៍ជាង ១០ឆ្នាំមកហើយក្នុងការ ប្រកបរបរ នេះ នៅក្នុងពេលបច្ចុប្បន្នអាជីវកម្មរបស់លោកស្រីដំណើរការមាន២សាខារួមមាន ៖សាខា ទីមួយ នៅភូមិ ព្រៃវែងខាងលិចផ្ទាល់ រីឯសាខាទី២ នៅផ្លូវជាតិលេខ៣ ជិតវត្តស្លែង ហើយសម្រាប់ ទីតាំងសាខាទី១ លក្ខខណ្ឌ ពិសេសដែល ធ្វើឲ្យកាន់តែមានភាពងាយស្រួលដល់មុខរបរ គឺនៅជាប់ និងផ្លូវធំព្រៃស នៅក្បែរមណ្ឌល សុខភាព និងនៅជិតបុរី ជីវីស្តា ផងដែរ។ អ្វីដែលពិសេសជាងនេះ ទៅទៀតគឺលោកស្រីប្រើប្រាស់កម្ចីរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ត្រូវទៅនឹងគោលដៅ ពង្រីកអាជីវកម្មបន្ថែម ដោយលោកស្រីសម្លឹងមើល ឃើញឱកាស ដែលអាចចាប់យកទីផ្សារ នាពេល បច្ចុប្បន្នបាន ។

ដោយចាប់ផ្តើមរបរនេះ តាំងពីទ្រង់ទ្រាយតូច ជាមួយដើមទុនបន្តិចបន្តួច ហើយប្រឈម និងការ ប្រកួតប្រជែងច្រើន រួមផ្សំជាមួយលោកស្រី គាត់ក៏បានស្នើមកខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ដើម្បីពង្រីក ទុនរបស់លោកស្រី បន្ថែមទៀត ។លោកស្រីប្រើប្រាស់ទុន នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ជាលើដំបូង ចំនួនទឹកប្រាក់ ៤.០០០ ដុល្លារអាមេរិក ដើម្បីពង្រីកដើមទុន បន្ថែមពីលើដើម ទុនចាស់ ។

តាមរយៈកម្ចីនេះគួបផ្សំនិង ការខិតខំប្រឹងប្រែង ការមានឆន្ទៈ និងទំនួលខុសត្រូវខ្ពស់ លើអាជីវកម្មរបស់ អ្នកទាំងពីរមានភាពរីកចម្រើនដោយការមើលឃើញពីស្ថានភាពហិរញ្ញវត្ថុ របស់លោកស្រីជាក់ស្តែង គឺមាន លក្ខខណ្ឌល្អប្រសើរជាលំដាប់ ។

លោកស្រី ម៉ន ផល្លា បានបញ្ជាក់ថា លោកស្រីបានស្គាល់បរិបូរណ៍ តាមរយៈអ្នកជិតខាង ដែលត្រូវ ជាអតិថិជនចាស់ ដែលធ្លាប់ប្រើប្រាស់ឥណទាន បរិបូរណ៍ កន្លងមក។ មូលហេតុដែលលោកស្រី ប្រើប្រាស់ សេវាប្រាក់កម្ចី ដែលមានអត្រាការប្រាក់សមរម្យ ដំណើរការកម្ចីមានលក្ខណៈរហ័ស មន្ត្រីឥណទានទៅ ប្រឹក្សាយោបល់ផ្តល់ព័ត៌មានច្បាស់លាស់ និងពន្យល់យ៉ាងយកចិត្តទុកដាក់ អំពីលក្ខខណ្ឌ នៃការខ្ចីឥណទាន ដោយបណ្តុះទៅលើស្មារតីទទួលខុសត្រូវ និងមានឆន្ទៈខ្ពស់ ក្នុងការបង់សង ត្រឡប់មកខាងស្ថាប័នវិញ ។

លោកស្រី ម៉ន ផល្លា និងស្វាមី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ដែលបានផ្តល់ប្រាក់កម្ចីជូនពួកគាត់។ ទៅថ្ងៃខាងមុខ ពួកយើងទាំងពីរមានបំណងស្នើសុំកម្ចី បន្តទៀត ដើម្បីពង្រីកដើមទុនបន្ថែម ពីដើមទុនចាស់ ឬអាចពង្រីកសាខាបន្ថែមទៀត ។

លោកស្រី ឌឹម សុខន

លោកស្រី ឌឹម សុខន ជាអ្នក នៅភូមិ ក្រាំងស្វាយ ឃុំក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមាន ភាពជឿជាក់ លោកស្រី ឌឹម សុខន បានប្រើប្រាស់ប្រាក់កម្ចីរបស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី លើកដំបូង ក្នុងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ក្នុងទឹកប្រាក់ ៤.៥០០ ដុល្លារអាមេរិក ដោយលោកស្រីបាន យក ប្រាក់កម្ចីដែលគ្រឹះស្ថាន ផ្តល់ជូន យកទៅពង្រីកអាជីវកម្មរបស់លោក ស្រី



សកម្មភាព អាជីវកម្ម លក់ចាប់ហួយ
អាសយដ្ឋាន៖ ភូមិ ក្រាំងស្វាយ ឃុំក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ

បន្ថែមនិងមួយចំនួនទៀតលោកស្រី បានយកទៅជួសជុលរបងផ្ទះ ។ ក្នុងការឆ្លុះបញ្ចាំងអំពីដំណើរការនៃការ ស្នើសុំឥណទាន លោកស្រីនិយាយថា “មុនពេល ផ្តល់ឥណទាន មកឲ្យខ្ញុំ បុគ្គលិកបរិបូរណ៍តែងពន្យល់ យ៉ាងយកចិត្តទុកដាក់ អំពីលក្ខខណ្ឌនៃការខ្ចីឥណទាន និងវិធីសាស្ត្រនៃការសងត្រលប់ ទោះបីកម្ចីរបស់ខ្ញុំជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី / គ្រឹះស្ថានឯកជន

លើកទី៣ហើយក៏ដោយ” ជាញញឹកញាប់បុគ្គលិករបស់ស្ថាប័ននេះផ្តល់ឲ្យខ្ញុំនៅគន្លឹះ ដល់មានប្រយោជន៍របស់ ផែនការអាជីវកម្ម ក្រោយពីបានប្រើប្រាស់ កម្ចីចំទិសដៅ ពីគ្រឹះស្ថានចំនួន៣វគ្គកន្លងមកធ្វើឲ្យមុខរបរលោកស្រី កាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់ចំណែកឯស្ថានភាព គ្រួសាររបស់លោកស្រីវិញ គឺមានជីវភាពធូរធារប្រសើរ ជាងមុនផងដែរ។ ទាំងនេះគឺដោយសារការប្រើប្រាស់កម្ចី របស់លោកស្រីប្រកបដោយប្រសិទ្ធភាព និងចំទិសដៅ ដែលបានកំណត់ ក្នុងពាក្យស្នើសុំឥណទានរបស់ លោកស្រី ។

១៧. ព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២០

១៧.១ ការរីករាលដាលនៃជំងឺកូវីដ ១៩ និងគ្រោះទឹកជំនន់

ដោយសារការរីករាលដាលនៃជំងឺ កូវីដ ១៩ និងគ្រោះទឹកជំនន់ នៅក្នុងឆ្នាំ២០២០ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងសឹងតែគ្រប់វិស័យទូទាំងប្រទេសជាពិសេសទៅទៀតគឺវិស័យទេសចរណ៍ និងវិស័យកសិកម្ម យ៉ាងណាក៏ដោយការប៉ះពាល់នោះក៏បានធ្វើឲ្យវិស័យ ធនាគារ និងហិរញ្ញវត្ថុ មានការធ្លាក់ចុះជាងមុនបន្តិចដែល ដោយសារតម្រូវការមានតិចជាងការផ្គត់ផ្គង់ តែទន្ទឹមនឹងនេះផងដែរ ដោយសារមានការឆ្លើយតប និងជ្រោមជ្រែងពីធនាគារជាតិនៃកម្ពុជាទាក់ទងនឹងការពង្រីកការត្រួតពិនិត្យប្រព័ន្ធធនាគារ និងការដាក់ចេញនូវវិធានការប្រុងប្រយ័ត្ននេះ(គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី) បានចាត់វិធានការជួយដោះស្រាយ នូវរាល់ភាពលំបាករបស់ប្រជាជនក្រីក្រ និងក្រុមហ៊ុនសហគ្រាសដែលប្រឈមនឹងការធ្លាក់ចុះដោយសារបញ្ហាកូវីដ ១៩ នេះ ការរៀបចំឥណទានសារឡើងវិញ និងផ្តល់ឥណទាននូវការប្រាក់ទាបជាងមុន។ មិនតែប៉ុណ្ណោះគ្រឹះស្ថានបានការពារសុវត្ថិភាព សុខុមាលភាពដល់អតិថិជន ក៏ដូចជាបុគ្គលិកខាងក្នុង តាមរយៈការបាញ់ថ្នាំសម្លាប់មេរោគក្នុងស្ថាប័នផ្ទាល់ទាំង ៥សាខា ដើម្បីធានាឲ្យបានថាអតិថិជនដែលអញ្ជើញមកទទួលសេវានៅទីតាំងផ្ទាល់ប្រកបដោយទំនុកចិត្ត គ្មានភាពភិតភ័យ។ ការផ្តល់ម៉ាសពាក់ការពារមេរោគជូនដល់អតិថិជនដែលអញ្ជើញមកដល់ទីតាំងផ្ទាល់ក៏មានផងដែរ ដើម្បីចូលរួមការពារទាំងអស់គ្នា ។



សកម្មភាពគ្រោះទឹកជំនន់





ការរក្សាអនាម័យរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍



១៧.២ សកម្មភាពចូលរួមក្នុងសង្គម

គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ក៏បានរួមចំណែកនៅក្នុងកិច្ចការងារសង្គមផងដែរ នៅក្នុងនោះដែល គ្រឹះស្ថានក៏បានចូលរួមអបអរសាទរទិវានៃការស្តាប់ពួកម្តុជាលើកទី ០៥ ក្រោម ប្រធានបទ “ចូរកុំឲ្យភាពល្ងង់កំណត់ព្រំដែនលោកអ្នក” រៀបចំដោយមូលនិធិរក្សាកុមារ និងអង្គការផ្តល់ នូវក្តីសង្ឃឹមនៅកម្ពុជា ដែលប្រារព្ធឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ជំទាវ ជា សេរី ។ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ បរិបូរណ៍ក៏បានចូលរួមដើម្បីជួយលើកកម្ពស់ផ្តល់នូវក្តីសង្ឃឹម និង មានការលើកទឹកចិត្តដល់ជនពិការ ភាពគរឡង់ របស់កុមារកម្ពុជាដើម្បីឲ្យពួកគេមានការសិក្សារៀនសូត្រ ទទួលបាននូវចំណេះដឹង យល់ដឹងពីបរិបទសង្គម និងប្រកបរបបចិញ្ចឹមជីវិតរបស់ពួកគេ អ្វីទាំងអស់ នោះហើយវាគឺជាការតស៊ូនៅក្នុងការរស់នៅរបស់ពួកគេ ដោយមិនមានការបាក់ទឹកចិត្ត ហើយធ្វើ ឲ្យពួក គេអាចសម្រេចនូវគោលបំណងរបស់ពួកគេទៀតផង។ កត្តាដែលជួយស្តារ និងលើកកម្ពស់ផ្តល់នូវក្តី សង្ឃឹមដល់ជនពិការភាពគរឡង់គឺ ផ្តើមចេញពីមនុស្សទូទាំងប្រទេស កុំឲ្យមានការរើសអើងទៅលើ ជនពិការ និងត្រូវចេះជួយលើកទឹកចិត្តពួកគេឲ្យពួកគេមានសេចក្តីក្លាហាន និងតស៊ូរាល់ការលំបាក របស់ ពួកគេដើម្បី ជំរុញទឹកចិត្តពួកគេឲ្យសម្រេចបាននូវក្តីស្រមៃរបស់ ពួកគេទាំងអស់គ្នា ។



១៨. អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ បានធ្វើការផ្លាស់ប្តូរសាខាតាមខ្នោចចាស់ដែលមានទីតាំង អាសយដ្ឋាន ៖ ផ្ទះលេខ ១៣៣បេ ផ្លូវជាតិលេខ១២ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មកសាខាថ្មីដែល មានអាសយដ្ឋាន ៖ ផ្ទះលេខ២៣ ផ្លូវអិនជាប់បឹងយូ-២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏ បានប្រព្រឹត្តិសូត្រមន្ត លើកភាសីទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ និងការបើកដំណើរការទីតាំងថ្មី ផងដែរ ។





ទីតាំងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី មាន សាខាបួន និងការិយាល័យកណ្តាលមួយ។



ការិយាល័យកណ្តាល

អាសយដ្ឋាន ៖ អគារលេខ ១៩ ផ្លូវ៣៧១ ភូមិព្នោតជ្រៃ សង្កាត់បឹងទំពុន, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ

ទូរសព្ទ ៖ ០២៣ ២២២ ៧៧៦ / ០២៣ ២២២ ១១៩ / ០២៣ ២២២ ០៩០



សាខាក្រុងតាខ្មៅ

អាសយដ្ឋាន ៖ ផ្ទះលេខ២៣ ផ្លូវអ៊ិនដាប៉េន្ទេន-២១

សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល

ទូរសព្ទ ៖ ០៨៧ ៨១ ៨២ ៦៧



សាខាស្រុកអង្គស្នួល

អាសយដ្ឋាន ៖ ផ្ទះលេខ០៤ ផ្លូវជាតិ លេខ ០៤

ភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្ត កណ្តាល

ទូរសព្ទ ៖ ០៨៧ ៨១ ៨២ ១១



សាខាស្រុកកៀនស្វាយ

អាសយដ្ឋាន ៖ ផ្ទះលេខ៣៩៥ ផ្លូវលេខ១១

ភូមិគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល

ទូរសព្ទ ៖ ០៨៧ ៨១ ៨២ ៦៨



សាខាជូនពេញ

អាសយដ្ឋាន ៖ ផ្ទះលេខ៣៧,៣៨ ផ្លូវ ១០៨

សង្កាត់វត្តភ្នំ , ខណ្ឌជូនពេញ រាជធានីភ្នំពេញ

ទូរសព្ទ ៖ ០៨៧ ៨១ ៨២ ៣០





អ៊ីនវេស្តម៉េនស៊ីណល អ៊ីនវេសមិន ខេសអាល់មីន (អាយ អាយ អិម ស៊ី)
International Investment Management Consulting (IIMC)

ការអភិវឌ្ឍបៃតង ដើម្បីអភិបូណ៌ភាព
Great Green Growth



ស្វែងរកឧត្តមភាព និងភាពរីកចម្រើន
In Pursuit of Excellence and Prosperity

Content


1. Vision, Mission and Values	01
1.1 Vision	01
1.2 Mission	01
1.3 Values	01
2. Brief History	02
3. Expansion of Operation Area	03
4. Chair of the Board of Director's	04
5. General Manager's Maessage	05
6. Staff Information	08
7. Products and Services	13
7.1 Products	13
7.2 Services	13
8. Economic Sector	19
9. Shareholders	20
- Structure of Borribo MFI	22
10. Credit Operation	23
10.1 Credit Provision	23
10.2 Credit risk management	23
10.3 Credit Classification	23
10.4 Operating Results	25
11. Financial Report ,Report of the Director's and External	27

11.1 Directors Report	27
11.2 Principal Activity	27
11.3 Results of Operation.....	27
11.4 Dividends	27
11.5 Reserves and provision.....	27
11.6 Bad and Doubtful Loan	27
11.7 Current Assets	27
11.8 Valuation Method.....	28
11.9 Contingent and other liabilities	28
11.10 Change of Circumstances.....	28
11.11 Items of Unusual Nature	28
11.12 Share Capital	28
11.13 Directors	29
11.14 Directors Benefits.....	29
11.15 Director's Responsibility in Respect of the Financial Statement.....	29
11.16 Signifacant Event During the Financial Year	30
12 Statement By of Director's.....	30
13 Report on the Audit of the Financial Statement	30
13.1 Opinion.....	30
13.2 Basis for Opinion	31
13.3 Information Other than the financial Statements and Audit Report threeon	31


13.4 Responsibilities of the Directors for the Financial Statement.....	32
13.5 Auditor’s Responsibilities for the Audit of the Financial Statement	32
13.6 Other Matters.....	33
14. Business Management Activities Research and Development	38
14.1 Responsible Growth	38
14.2 Product Trends	38
14.3 Advertising activities.....	38
14.4 Market risk	39
15. Human Resources.....	40
16.1 Training and Development.....	40
16.1.1 Internal Training.....	40
16.1.2 External training	42
17. About Rich Customers	44
18. Events in 2020	48
18.1 Outbreaks of Covid-19 and Floods	48
18.2 Social participation activities	49
19. About Borribo Microfinance Institution	50
- Location of Borribo Microfinance Institution	52

1. VISION MISSION AND VALUES


1.1 Vision



1.2 Mission



1.3 Values of borribo institutions




2. BRIEF HISTORY

Borribo Microfinance Institution PLC started operation in 2011 and received a license from the National Bank of Cambodia on 30 December 2011, due to customer's demand have more and more in the market and is a business that qualifies for social work and to make customers have a better standard living. For example: to help everyone own the house, have certain occupations for living, running the business, and make the customer have a better standard of living.

- 2016 has expanded a new branch at N° 19, Street 371, Thnout Jrom Village, Sangkat Boeung Tompun, Khan Mean Chey, Phnom Penh.
- 2015 was officially opened on 07 October 2015 at N° 395, the National Road 1, Korki Commune, Kien Svay District, Kandal Province,
- 2015 was officially opened on 02 April 2015 at N° 4, the National Road 4, Troyoeng Village, Perk Commune, Ang Snoul District, Kandal Province
- 2020 was officially opened at N° 23, Street NW-21, Takhmao District, Takhmao City, Kandal Province.
- 2011 Borribo Microfinance Institution Plc was officially opened on 30 December 2011 at N° 37-38 Eo, Street 108, Sangkat Wat Phnom, Khan Doun Penh, Phnom Penh.

3. EXPANSION OF THE OPERATION AREA



At present, Borribo Microfinance Institution PLC has 05 branches. In Phnom Penh, Borribo has two branches and 03 branches in Kandal Province. There are three branches such as Takhmao Branch, Ang Snoul District Branch and Kien Svay District Branch. In addition, the company also plans to expand some branches to facilitate customers living in Kampong Speu, Takeo, Prey Veng, Kampong Cham, Tbong Khmum and Kampong Chhnang.

4. CHAIR OF THE BOARD OF DIRECTOR'S MESSAGE



H.E Kha Leng
Chair of Board of Director

As I am a Chair Board of Directors of Borribo Microfinance Institution Plc. I am once again honored to welcome and present to you all the reports on the results achieved in 2019. In the past year, we have seen significant momentum of change in the political landscape of Cambodia. We see the hopes and aspirations of the Cambodian people rising as they seek new ways of responding to their social problems. We have seen changes in the government's response, both positive and negative, and they also recognize the consequences of this change in political tendencies. Political developments remind us that politics is inseparable from the economic, social, and aspirational needs of the Cambodian people.

Borribo Microfinance Institution Plc. Is committed to the same principles: These are the values that motivate our goals and priorities as a microfinance institution. As a result, the Chairman of the Board of Directors of Borribo Plc. Has paid special attention during the past year, not only paying attention to the economic growth of our customers but also taking into account the social welfare and Their community too.

In the operations section of Borribo microfinance institutions PLC has demonstrated the expansion of its non-credit business network. Although the political situation this year has not been clear, we have not faced any delays in setting up these business networks. The credit business maintains strong momentum, providing positive results in good balance and excellent profits for the company during the year. And the institution remains committed to its social goals that have been implemented during the past year, as the research department has carried out a number of research activities, most of which have focused on A study of clients and non-clients of Borribo Plc over the past eight years to see the positive and negative aspects that can occur in their lives. This study is particularly relevant. given the level of correlation between Borribo Financial Services Plc and the well-being of clients, the results are encouraged and shared on public forums ahead of the coming year. From the shareholder's relevant authorities managers' customer's partners collaborators as well as staff at all levels who have worked hard to push the institution to achieve the planned direction.

Finally, I would like to express my deep gratitude and wish all the customers the public, and management as well as all the staff happiness and success in all tasks in 2021.

5. GENERAL MANAGER'S MAESSAGE



Ouk Torany
General Manager

As I am a general manager of Borribo Microfinance Institution PLC. I'm pleased to present the 2020 Annual Report to you and the public for the following information: In 2020, the economy of Cambodia as a whole has increased as in previous years. Come on. Due to the economic downturn caused by a number of problems, including: the spread of Covid-19 floods, it affected a number of sectors, such as the garment industry, about 230 places, a third. More than 130,000 workers have been temporarily shut down, according to the Asian Development Bank. Nearly 50% of foreign direct investment from China continues to decline, affecting the construction sector. Meanwhile, the tourism sector, if we consider only foreign tourists in Siem Reap, is down by more than 45%, affecting guesthouses, restaurants, transportation, are losing more than 50,000 jobs, according to the Asian Development Bank. The trade sector is affected by the export of products due to the EU and the United States close less orders or orders. And the agricultural sector, although it is less affected by covid-19. Yes, but suffering with economic growth, political stability and social stability, Borribo Microfinance Institution Plc. Has provided loans to more than 1,603 clients at its 4 branches and head office, and most of its loan products, Provide low and middle income clients maintain sustainability, and high responsibility to contribute to the development of the society in accordance with the strategy submitted and approved by the Board. It should be noted that the loan size increased (0) compared to the total loan in 2019, especially the number of customers also decreased due to the small number of employees, in addition, the institution has managed credit risk. Improving and maintaining the quality of loan portfolio at a low risk The Company's management has focused on developing products that adapt to the needs of customers in a highly competitive and evolving market. Provides credit services including: Solidarity Group Loan, Micro Loan, Civil employee Loan, Personal Loan, Individual Loan, Staff Loan. At all levels, the strategic plan of Borribo Microfinance Institution Plc. Will start the process of borrowing and repaying through Wing Bank, Cambodia Public Bank or customers can come to pay in person.

**BestRegards,
Ouk Torany
General Manager**

Profile of each section manager

• Operations Manager

Meang Sovann



• Financial Manager

Heng Leakena



• Business Research and Development Manager

Chhorn Sengon



• Information Technology (IT) Manager

Hun Rina



• Compliance Officer Manager and Operational Risk

Hak Romdoul



• Credit Risk and Control Manager

Lav Piseth



• Deputy Credit Manager

Koun Sothy



• Deputy Loan Recovery Manager

Nocu Nary



• Senior Human Resource Manager

Vong Atravirakkun



6. STAFF INFERMATION

1. Role of Operations Manager



Mr. Meang Sovann

Mr. Meang Sovann joined Borribo Microfinance Institution Plc. He holds a bachelor's degree from the University of Human Resources. He then pursued a Master's degree at the National Institute of Business Administration, in addition to his PhD and Master's degree, he also completed several short courses in English, Accounting and Finance, Administration, Leadership, and Management. Credit risk management, labor law, sales management, credit management, personnel management, public relations, management strategies and financial sector banking.

He was the Director of Credit Department on October 1, 2014 until he continued as Chief Operating Officer. He has more than 10 years of experience. He used to work in the financial sector as a Credit Officer and Deputy Chief Financial Officer. Loan of Green Central Microfinance Ltd.

2. Role of Financial Manager



Ms. Heng Leakena

Ms. Heng Leakena has been working at Borribo Microfinance Institution Plc. Since 2012. She holds a bachelor's degree from Mekong University of Cambodia with a degree in Banking and Finance. Audit management, credit management, consulting and investment of international entrepreneurs

She joined Borribo Microfinance Institution in 2012 as a cashier until 2013. She was promoted to Chief Accountant until 2019. She was promoted to Chief Financial Officer until now, she has more than 8 years of work experience. Years in the financial sector.2. Role of Financial Manager

Ms. Heng Leakena has been working at Borribo Microfinance Institution Plc. Since 2012. She holds a bachelor's degree from Mekong University of Cambodia with a degree in Banking and Finance. Audit management, credit management, consulting and investment of international entrepreneurs

She joined Borribo Microfinance Institution in 2012 as a cashier until 2013. She was promoted to Chief Accountant until 2019. She was promoted to Chief Financial Officer until now, she has more than 8 years of work experience. Years in the financial sector.

3. Role of Business Research and Development Manager



Mr. Chhorn Sengon

Mr. Chhorn Seng On joined Borribo Microfinance Institution in 2015. He holds a bachelor's degree from Build Bright University, majoring in Finance and Accounting. General Accounting Certificate, Micro-Procedural Training, Credit Risk Management Training, Entrepreneur Management Training, Real Estate Management Training.

He has been a Credit Officer since 2011 until he became the Managing Director of Business Research and Development. He has more than eight years of experience in the financial sector .

He has been a Credit Officer since 2011 until he became the Managing Director of Business Research and Development. He has

more than eight years of experience in the financial sector.

4. Role of Information Technology (IT) Manager



Mr. Hun Rina

Mr. Hun Rina joined Borribo Microfinance Institution in 2014. He holds a bachelor's degree in Computer Science from the Royal University of Phnom Penh. In addition to his bachelor's degree, he has completed several short courses in English, Accounting and Finance, Administration, Smart Technology Training for Entrepreneurs, Effective Loan Appraisal Training, Management And protect leadership data.

He previously served as Information Technology Officer in 2014, researching new developments and supporting operations. He was appointed Senior information technology (IT) Officer in 2017 and became Vice President of Information Technology in 2019. In 2020,

Mr. Hun Rina was appointed Chief Information Officer. He has been in charge of IT since 2015 until he continued as information technology (IT) manager. He has more than 6 years of experience in the financial sector.4. Role of IT Manager.

5. Role of Compliance Officer Manager and Operational Risk



Ms. Hak Romdoul

Ms. Hak Romduol joined Borribo Microfinance Institution Plc. In 2014. She graduated from the Royal University of Law and Economics in Banking and Finance in 2012. In addition to his bachelor's degree, he has completed a series of short courses in: English, Leadership, Role of Executives, Human Resource Management, International Standards in Accounting and Finance for Small and Medium Enterprises, and Medium (CIFRS for SME) She has worked as a cashier, chief cashier, accountant, and credit assistant until she became Compliance offocer Manager and Operational Risk. She has more than six years of experience in the financial sector.

6. Role of Credit Risk and Control Manager



Mr. Lav Piseth

Mr. Lav Piseth joined Borribo Microfinance Institution Position as Credit Officer From 2012 until he continued to the position of Credit , Credit Officer, Branch Manager, risk and control manager. he has more than 8 years of experience, he has worked in the financial sector. He graduated from Build Bright University in 2011 with a degree in Business Administration, Banking and Finance. He then pursued a Master's degree at the National University of Business Administration. Graduated with a master's degree in 2014. In addition, he also continued to study some short courses such as: credit risk management, entrepreneurship management, accounting, English....

7. Role of Deputy Credit Manager



Mr. Koun Sothy

Mr. Koun Sothy joined Borribo Microfinance Institution Plc. In 2014. He graduated from Norton University in 2014 with a degree in Economic Development. In addition, he continued his short course at the Microfinance Association .

He has been a Credit Officer since 2012 at Vivat Golden Finance Plc. As a Credit Officer, then joined Borribo Microfinance Institution Plc. In 2015 as a Credit Officer, Credit Team Leader 2016, Marketing Officer in 2017, Chief Credit Officer 2018, Head of Branch Head Office in 2019 until he resumes his position as deputy credit manager in 2020. He has more than 8 years of experience working at a wealthy microfinance institution in the financial sector

8. Role of Deputy Loan Recovery Manager



Ms. Noeu Nary

Ms. Noeu Nary joined Borribo Microfinance Institution Plc. She graduated from the University of Law and Economics in 2011 with a Bachelor of Laws.

She started her career as a credit officer in 2013. She has been promoted to the following positions: Credit Team Leader in 2013, Credit Bureau Chief in 2014, Senior Debt Settlement Officer in 2019, until she resigned as Deputy loan recovery manager in 2020. She has more than 7 years of experience working at a wealthy MFI in the financial sector.

9. The role of Senior Human Resource Officer



Ms. Vong Attravireakkonth

Ms. Vong Attravireakkonth joined Borribo Microfinance Institution Plc. In 2015, after graduated from Royal University of Law and Economics with bachelor degree in Banking and Finance major. In 2017, while she's wroking at Borribo Microfinance Institution PLC, she studied Japanese at Pannasastra University and continued the study in Japan at the Tokyo International Exchange College. In addition, she attended ACLEDA Bank's training on human resource management for high performance and also

volunteered for JBTC program of Pannasastra University to improve the health of children in Kampot.

Her experienced work were a Customer Service at Vattanac Bank in 2014, then joined Boribo Microfinance Institution as a Cashier on 2015, then she became to Credit Support Officer from 2016 and in 2018, she worked in Human Resources Department as HR Officer. She has 05 years of experience in the banking industry.

7. PRODUCT AND SERVICE

7.1 Service

Borribo Microfinance Institution PLC is really focused on customer service, maintains a good relationship, full of friendliness, smiles, ethics, and professionalism to ensure excellent service.

7.2 Product

By seeing the rural people really need the capital to support and expand their business to be better with the current market, Borribo Microfinance PLC is providing the loan that flexible to the actual need of the customer, the amount of cash, the period of repayment, the customer can choose the long-term or short-term payment method according to the customer's decision and many other payment methods. Loan products include , Group Loans, Micro Loans, Small Loans, Civil employee Loan, Personal Loans, Individual Loan , Staff Loans.

A . Group Loan

Solidarity Group Loan, which requires two or more family members, loan amount of 100 dollar to 2,000 dollar or equivalent to 400,000 Riels to 8,000,000 Riels

Currency	: Riel / Dollar
Period	: From 06 month to 12months
Loan size	: From 100dollar/400,000riel to 2,000dollar/8,000,000riel
Interest Rate	: Negotiate
Repayment Method	: Many choices
Condition	: Require the customer to join two families or more

B . Micro Loan

❖ Micro loan amount from 100 dollar to 500 dollar or equivalent to 400.000 Riels to 2.000.000 Riels

Currency	: Riel / Dollar
Period	: From 06 month to 12months
Loan size	: From 100 dollar/ 400,000riel to 500 dollar/ 2,000,000riel
Interest Rate	: Negotiate
Repayment Method	: Many choices
Condition	:No collateral is required, but if the client has collateral, the institution agrees.

- ❖ Micro loan greater than 500 dollar to 1.500 dollar or equivalent to 2.000.000 Riels to 6.000.000 Riels

Currency	: Riel / Dollar
Period	: From 06 month to 18 months
Loan size	: From 500dollar/ 2.000,000riel to 1,500dollar/6,000,000riel
Interest Rate	: Negotiate
Repayment Method	: Many choices
Condition	: Require the collateral and guarantor

C . Civil employee Loan

- ❖ Loan amount of civil employee loan from 100 dollar to 1.500 dollar or equivalent to 400.000 Riels to 6.000.000 Riels

Currency	: Riel / Dollar
Period	: From 06month to 24months
Loan size	: From 100dollar/400,000riel to 2,500dollar/10,000,000riel
Interest Rate	: Negotiate
Repayment Method	: Many choices
Condition	: Require customer to have a co-borrower or guarantor

- ❖ Loan amount of civil employee greater than 1.500 dollar to 3.000 dollar or equivalent, greater than 6.000.000 Riels to 12.000.000 Riels

Currency	: Riel / Dollar
Period	: From 06month to 36months
Loan size	:From1.500dollar/6.000,000riel to3,000dollar/12,000,000riel
Interest Rate	: Negotiate
Repayment Method	: Many choices
Condition	: Require the collateral and guarantor
Condition	: Requires the client to have collateral (land, house, building) or vehicle identification card (original) kept at the establishment and requires a co-borrower or guarantor.

- ❖ Loan amount of civil employee greater than 3.000 dollar to 5.000 dollar or equivalent, greater than 12.000.000 Riels to 20.000.000 Riels

Currency	: Riel / Dollar
Period	: From 06month to 48months
Loan size	: From 3.000 dollar/ 12.000.000 riel to 5,000dollar/ 20.000.000 riel
Interest Rate	: Negotiate
Repayment Method	: Many choices
Condition	: Require the collateral and guarantor
Condition	: Requires the client to have collateral (land, house, building) or vehicle identification card (original) kept at the establishment and requires a co-borrower or guarantor.

D. Personal Loan

- ❖ Personal loan amount from 100 dollar to 2.500 dollar or equivalent to 400.000 Riels to 10.000.000 Riels

Currency	: Riel / Dollar
Period	: From 06month to 24months with stamp from lawyer
Loan size	: From 100dollar/400,000riel to 2,500dollar/10,000,000riel
Interest Rate	: Negotiate
Repayment Method	: Many choices
Condition	: Require the collateral and guarantor

- ❖ Personal loan amount from 100 dollar to 2.500 dollar or equivalent to 400.000 Riels to 10.000.000 Riels

Currency	: Riel / Dollar
Period	: From 06month to 36months with stamp from lawyer
Loan size	: From 2.500 dollar/ 10.000,000 riel to 5,000dollar/20,000,000riel
Interest Rate	: Negotiate
Repayment Method	: Many choices

Condition : The customer is required to have a vehicle ID card (original) kept at the institution and requires a co-borrower or guarantor.

E. Individual Loan

1. Small Loan

Small Loan amount from 100dollar to 2.500dollar equivalent from 400.000 Riels to 10.000.000 Riels

Currency : Riel / Dollar
 Period : From 06month to 24months
 Loan size : From 100dollar/400,000riel to 2,500dollar/10,000,000riel
 Interest Rate : Negotiate
 Repayment Method : Many choices
 Condition : Require the collateral and guarantor

2. Medium Loan

❖ Medium loan amount greater than 2.500 dollar to 5.000 dollar or equivalent, greater than 10.000.000riels to 20.000.000riels

Currency : Riel / Dollar
 Period : From 06month to 48months
 Loan size : From 2.500dollar/10.000,000riel to 5,000dollar/20,000,000riel
 Interest Rate : Negotiate
 Repayment Method : Many choices
 Condition : Require the collateral and guarantor

❖ Medium loan amount greater than 5.000 dollar to 10.000 dollar or equivalent, greater than 20.000.000riels to 40.000.000riels

Currency : Riel / Dollar
 Period : From 06month to 48months
 Loan size : From 5.000dollar/20.000,000riel to 10,000dollar/40,000,000riel
 Interest Rate : Negotiate
 Repayment Method : Many choices
 Condition : Require the collateral and guarantor

3. Large Loan

- ❖ Large loan amount greater than 10.000 dollar to 20.000dollar or equivalent to more than 40.000.000riels to 80.000.000riels


Currency	: Riel / Dollar
Period	: From 06month to 72months
Loan size	: From 10.000dollar/40.000.000riel to 20.000dollar/80.000.000riel
Interest Rate	: Negotiate
Repayment Method	: Many choices
Condition	: Require the collateral and guarantor

- ❖ Large loan amount greater than 20.000 dollar to 50.000dollar or equivalent to more than 80.000.000riels to 0.000.000riels

Currency	: Riel / Dollar
Period	: From 06month to 72months
Loan size	: From 10.000dollar/40.000,000riel to 20.000dollar/200.000.000riel
Interest Rate	: Negotiate
Repayment Method	: Many choices
Condition	: Require the collateral and guarantor

F. Staff loan

Staff loan is a type of loan that is provided to employees for personal use. All the candidates that pass the writing test and interview have undergone a probationary period to become employees, then the institution provides loans by an amount that policy. If all employees of Sambor Plc., Who apply for a loan in excess of the above principles, are required to have collateral, such as land, house, building, stall and vehicle identification card (motorcycle or car) or co-borrower.



8. ECONOMIC SECTOR


The economic sector in 2020 is negative on the economic sector, affecting some organizations or businesses with a lot of losses. In fact, Borribo Microfinance Institution Plc. Also suffered from the effects of covid-19 disease and floods, which also affected some of the loans, including: Non-performing loans, customer repayments. There have been delays and lending has slowed.

➤ Analysis by economic sector

	2020	US Dollar equivalent	Total
Credit by sector	KHR	KHR to USD	Total US Dollar
Agriculture	105.642.200	26.411	536.365
Trade	115.016.800	28.754	104.425
Service	110.840.200	27.735	284.174
Transportation	338.400.200	84.600	104.188
Construction	370.189.200	92.547	553.677
Household/Family	1.386.068.200	346.527	2.782.066
Other Categories	1.223.532.100	305.883	870.541
Total	<u>3.649.788.900</u>	<u>912.457</u>	<u>5.235.436</u>

Credit by sector	2020	2019	2018
Agriculture	562.776	289.776	115.730
Trade	133.179	114.808,05	126.649
Service	311.909	238.761	87.387
Transportation	188.788	198.560	88.678
Construction	646.224	370.659	132.514
Household/Family	3.128.593	3.298.865	2.155.980


Other Categories	1.176.424	2.103.733	2.848.840
Total	<u>6.147.935</u>	<u>6.500.354</u>	<u>5.555.778</u>



9. SHAREHOLDERS


Borribo Microfinance Institution PLC. still has three shareholders:

Shareholder name	Number of shares	Amount (USD)
Ms. KHA LENG	33.33%	600.000
Ms. SORN KAFINE	33.33%	600.000
Ms. BER LY	33.33%	600.000
TOTAL	100%	1.800.000



Structure of Borribo MFI

Organization Chart
Borribo Microfinance Institution Plc
December, 2020



10. CREDIT OPERATION

10.1 Credit Provision

In 2020, Borribo Microfinance Institution provided a total of 6,397,176.03 loans to 1,603 clients. The high quality of credit is due to better monitoring of staff at all levels, proper training (especially credit officers), correct credit procedures and principles, and clear loan deferral principles. In addition, we can provide accurate and fast data and information to employees for credit monitoring, credit monitoring and credit analysis.

10.2 Credit Risk Management

Credit risk refers to the risk that a microfinance company incurs financial losses on the borrower's failure to meet its obligations in accordance with the agreed terms. Risk management plays an important role in strengthening the internal control system of MFIs to achieve the overall goals of the institution, focusing on capital protection and capturing the optimal relationship between risk and data. The risk management effect is to ensure that the business expansion process of the institution will operate in an environment of growth and sustainability in the context of the competitive market and the changing market with the risk is at an acceptable level and fully compliant. Completed with Cambodian legal standards and regulations.

Risk management functions are separate and independent of business and audit functions, but these functions actively participate in risk management and promotion at all levels and at different linear functions in the system. Of the institution.

10.3 Credit Classification

Borribo Microfinance institution classifies loans affected by delays in repayment, including : Standard loan , Spectial Mention , Sub-standard ,Doubtful and Loss .

In addition, the borribo Microfinance Institution has used the following overdue credit risk assessments.

<u>Credit Classification</u>	<u>Maturity Date</u>	<u>Credit Quality</u>	<u>Days Overdue</u>
Standard loan	Long Term	Not late (Good)	0-29 Days
	Short Term		0-14 Days
Spectial Mention	Long Term	late (Special Mention)	30-89 Days
	Short Term		15-30 Days
Sub-standard	Long Term	Late (Damage)	90-179 Days

	Short Term		31-60 Days
Doubtful	Long Term	Late (Damage)	180-359 Days
	Short Term		61-90 Days
Loss	Long Term	Late (Damage)	360 Day up
	Short Term		90 Days up

➤ Credit quality analysis

31-December 2020				
	(Good)	Special Mention	Not late (Damage)	Total US\$
	US\$	US\$	US\$	
Credit to customers				
Standard	5.673.741			5.673.741
Special-M		326.373		326.373
Sub-Standard			17.579	17.579
Doubtful			26.725	26.725
Loss			102.759	102.759
Total	<u>5.673.741</u>	<u>326.373</u>	<u>147.064</u>	<u>6.147.176</u>

31-December 2019				
	(Good)	Special Mention	Not late (Damage)	Total US\$
	US\$	US\$	US\$	
Credit to customers				
Standard	6.435.955			6.435.955
Special-M		77.530		77.530
Sub-Standard			20.787	20.787
Doubtful			30.172	30.172

Loss			50.720	50.720
Total	<u>6.435.955</u>	<u>77.530</u>	<u>101.679</u>	<u>6.615.174</u>



10.4 Operating results

In 2020, Borribo Microfinance Institution PLC providing loans to clients totaling up to 5.234.946 USD with a total amount of KHR 3.648.920.100 an increase of approximately 1.08% compared to 2019 ago.

In 2019, the loan size was only 6.615.164 US dollars. Factors that increase the size of the credit is due to the creation of a variety of products to meet the needs of customers. Along with the increase in the size of credit, the institution also decreased in the number of customers using its credit services, which is about 1,603 customers, if we look at the non-performing loans of Borribo MFI, nonperforming loan in 2020 has more than 2019. With an increase in non-performing loans of about 0.94% in 2020 if compared to 2019. In 2020, Borribo MFI had about 2.39% non-performing loans if compared to the total loans of the institution, while in 2019, the non-performing loans reached 4.45% if compared to the total loans.

➤ Operation Data

	2020	2019	2018
Number of Provinces	17	15	16
Number of District	70	70	67
Number of Commune	257	271	260
Number of Branch	5	5	5
Number of Customers	1.603	2.068	1.200
Loan portfolio(USD)	5.234.946	6.615.164	5.555.777
Loan portfolio (KHR)	3.648.920.100	0	0
Number of staff	56	53	57



11. FINANCIAL REOPRT, REPORT OF THE DIRECTORS AND EXTERNAL AUDITOR REPORT

11.1 Director's Report

The Directors have pleasure in submitting their report and the audited financial statements of Borribo Microfinance Institution Plc. ("the Company") for the financial year ended 31 December 2020.

11.2 Principal activities

The principal activities of the Company are to provide credit service and other financial services to low income families in the Kingdom of Cambodia. There have been no significant changes in the nature of these activities during the financial year.

11.3 Results of operations

	US\$	KHR'000
Profit for the financial year	<u>182,803</u>	<u>739,439</u>

11.4 Dividends

The Directors do not recommend the payment of any dividend for the current financial year.

11.5 Reserves and provisions

There were no material movements to or from reserves and provisions during the financial year other than those disclosed in the financial statements.

11.6 Bad and doubtful loans

Before the statement of comprehensive income and statement of financial position of the Company were made out, the Directors took reasonable steps to ascertain that proper action had been taken in relation to the writing off of bad loans and the making of allowance for doubtful loans and satisfied themselves that there were no known bad loans and that adequate allowance had been made for doubtful loans.

At the date of this report, the Directors are not aware of any circumstances which would render it necessary to write off bad loans or the amount of the allowance for doubtful loans in the financial statements of the Company inadequate to any material extent.

11.7 Current assets

Before the statement of comprehensive income and statement of financial position were made out, the Directors took reasonable steps to ensure that for any current assets which were

unlikely to be realised in the ordinary course of business, their values as shown in the accounting records of the Company have been written down to an amount expected if realised.

At the date of this report, the Directors are not aware of any circumstances which would render the values attributed to the current assets in the financial statements of the Company misleading.

11.8 Valuation methods

At the date of this report, the Directors are not aware of any circumstances, which have arisen and which may render adherence to the existing method of valuation of assets or liabilities of the Company misleading or inappropriate.

11.9 Contingent and other liabilities

At the date of this report, there does not exist:

- (i) any charge on the assets of the Company which has arisen since the end of the financial year which secures the liabilities of any other person, or
- (ii) any contingent liability of the Company which has arisen since the end of the financial year.

No contingent or other liability has become enforceable, or is likely to become enforceable, within the period of 12 months after the end of the financial year which, in the opinion of the Directors, will or may substantially affect the ability of the Company to meet its obligations when they fall due.

11.10 Change of circumstances

At the date of this report, the Directors are not aware of any circumstances not otherwise dealt with in this report or in the financial statements of the Company, which would render any amount stated in the financial statements as misleading.

11.11 Items of an unusual nature

The results of the operations of the Company during the financial year were not, in the opinion of the Directors, substantially affected by any item, transaction or event of a material and unusual nature.

There has not arisen in the interval between the end of the financial year and the date of this report any item, transaction or event of a material and unusual nature likely, in the opinion of the Directors, to affect substantially the results of the operations of the Company for the financial year for which this report is made.

11.12 Share capital

The Company did not issue any shares during the current financial year.

No option to take up unissued shares in the Company was granted during the financial year and there were no shares under options at the end of the financial year in respect of shares in the Company.

11.13 Directors

The Directors who have held for office since the date of the last report are:

Mrs. Kha Leng

Mrs. Sorn Kafine

Mrs. Ber Ly

Mr. Chhun Vannak

11.14 Directors benefits

During and at the end of the financial year, no arrangements subsisted to which the Company is a party, with the object or objects of enabling the Directors of the Company to acquire benefits by means of the acquisition of shares in or debentures of the Company or any other body corporate.

Since the end of the previous financial year, the Directors have not received or become entitled to receive any benefit by reason of a contract made by the Company or a related corporation with the Director or with a firm of which the Director is a member, or with a company in which the Director has a substantial financial interest.

11.15 Directors' responsibility in respect of the financial statements

The Directors are responsible to ascertain that the financial statements give a true and fair view of the financial position of the Company as at 31 December 2020, and of its financial performance and cash flows for the financial year then ended. In preparing these financial statements, the Directors are required to:

- (a) adopt appropriate accounting policies which are supported by reasonable judgements and estimates and then apply them consistently;
- (b) comply with the disclosure requirements of the Cambodian International Financial Reporting Standards for Small and Medium-sized Entities ("CIFRSs for SMEs") and the guidelines issued by the National Bank of Cambodia ("NBC") relating to the preparation and presentation of financial statements or, if there have been any departures in the interest of true and fair presentation, ensure that these have been appropriately disclosed, explained and quantified in the financial statements;
- (c) maintain adequate accounting records and an effective system of internal controls;

- (d) prepare the financial statements on a going concern basis unless it is inappropriate to assume that the Company will continue its operations in the foreseeable future; and
- (e) control and direct effectively the Company in all material decisions affecting its operations and performance and ascertain that such decisions and/or instructions have been properly reflected in the financial statements.

The Directors confirm that they have complied with the above requirements in preparing the financial statements.

11.16 Significant event during the financial year

The significant event during the financial year is disclosed in Note 28 to the financial statements.

12. STATEMENT BY THE DIRECTORS

In the opinion of the Directors, the financial statements set out on pages 7 to 34 have been drawn up in accordance with Cambodian International Financial Reporting Standards for Small and Medium-sized Entities and the guidelines issued by the National Bank of Cambodia so as to give a true and fair view of the financial position of the Company as at 31 December 2020, and of its financial performance and cash flows for the financial year then ended.

Signed by the Board,



Mrs. Kha Leng
Chairwoman

Phnom Penh, Kingdom of Cambodia
31 July 2020

13. REPORT ON THE AUDIT OF THE FINANCIAL STATEMENTS

13.1 Opinion

We have audited the financial statements of Borribo Microfinance Institution Plc. (“the Company”), which comprise statement of financial position as at 31 December 2020, and statement of comprehensive income, statement of changes in equity and statement of cash flows for the financial year then ended, and a summary of significant accounting policies, as set out on pages 7 to 34.

The financial statements of the Company for the financial year ended 31 December 2019 was audited by another firm of Certified Public Accountants, whose report dated 31 July 2020 expressed an opinion on those statements.

In our opinion, the accompanying financial statements give a true and fair view of the financial position of the Company as at 31 December 2020, and of its financial performance and cash flows for the financial year then ended in accordance with Cambodian International Financial Reporting Standards for Small and Medium-sized Entities and the guidelines issued by the National Bank of Cambodia.

13.2 Basis for Opinion

We conducted our audit in accordance with Cambodian International Standards on Auditing (“CISAs”). Our responsibilities under those standards are further described in the Auditors’ Responsibilities for the Audit of the Financial Statements section of our report. We believe that the audit evidence we have obtained is sufficient and appropriate to provide a basis for our opinion.

Independence and Other Ethical Responsibilities

We are independent of the Company in accordance with the Code of Ethics for Professional Accountants and Auditors of the Kampuchea Institute of Certified Public Accountants and Auditors (“Code of Ethics”) and the International Ethics Standards Board for Accountants’ International Code of Ethics for Professional Accountants (including International Independence Standards) (“IESBA Code”), and we have fulfilled our other ethical responsibilities in accordance with the Code of Ethics and the IESBA Code.

13.3 Information Other than the Financial Statements and Auditors’ Report Thereon

The Directors of the Company are responsible for the other information. The other information comprises the Directors’ Report but does not include the financial statements of the Company and our auditors’ report thereon.

Our opinion on the financial statements of the Company does not cover the other information and we do not express any form of assurance conclusion thereon.

In connection with our audit of the financial statements of the Company, our responsibility is to read the other information and, in doing so, consider whether the other information is materially inconsistent with the financial statements of the Company or our knowledge obtained in the audit or otherwise appears to be materially misstated.

If, based on the work we have performed, we conclude that there is a material misstatement of the other information, we are required to report that fact. We have nothing to report in this regard.

13.4 Responsibilities of the Directors for the Financial Statements

The Directors of the Company are responsible for the preparation and fair presentation of these financial statements in accordance with Cambodian International Financial Reporting Standards for Small and Medium-sized Entities and the guidelines issued by the National Bank of Cambodia. The Directors are also responsible for such internal control as the Directors determine is necessary to enable the preparation of financial statements of the Company that are free from material misstatement, whether due to fraud or error.

In preparing the financial statements of the Company, the Directors are responsible for assessing the Company's ability to continue as a going concern, disclosing, as applicable, matters related to going concern and using the going concern basis of accounting unless the Director either intends to liquidate the Company, or to cease operations, or has no realistic alternative but to do so.

13.5 Auditors' Responsibilities for the Audit of the Financial Statements

Our objectives are to obtain reasonable assurance about whether the financial statements of the Company as a whole are free from material misstatement, whether due to fraud or error, and to issue an auditors' report that includes our opinion. Reasonable assurance is a high level of assurance, but is not a guarantee that an audit conducted in accordance with CISAs will always detect a material misstatement when it exists. Misstatements can arise from fraud or error and are considered material if, individually or in the aggregate, they could reasonably be expected to influence the economic decisions of users taken on the basis of the financial statements.

As part of an audit in accordance with CISAs, we exercise professional judgement and maintain professional scepticism throughout the audit. We also:

- Identify and assess the risks of material misstatement of the financial statements of the Company, whether due to fraud or error, design and perform audit procedures responsive to those risks, and obtain audit evidence that is sufficient and appropriate to provide a basis for our opinion. The risk of not detecting a material misstatement resulting from fraud is higher than for one resulting from error, as fraud may involve collusion, forgery, intentional omissions, misrepresentations, or the override of internal control.

- Obtain an understanding of internal control relevant to the audit in order to design audit procedures that are appropriate in the circumstances, but not for the purpose of expressing an opinion on the effectiveness of the Company's internal control.
- Evaluate the appropriateness of accounting policies used and the reasonableness of accounting estimates and related disclosures made by the Directors.
- Conclude on the appropriateness of management's use of the going concern basis of accounting and, based on the audit evidence obtained, whether a material uncertainty exists related to events or conditions that may cast significant doubt on the Company's ability to continue as a going concern. If we conclude that a material uncertainty exists, we are required to draw attention in our auditors' report to the related disclosures in the financial statements of the Company or, if such disclosures are inadequate, to modify our opinion. Our conclusions are based on the audit evidence obtained up to the date of our auditors' report. However, future events or conditions may cause the Company to cease to continue as a going concern.
- Evaluate the overall presentation, structure and content of the financial statements of the Company, including the disclosures, and whether the financial statements of the Company represent the underlying transactions and events in a manner that achieves fair presentation.

We communicate with the Directors regarding, among other matters, the planned scope and timing of the audit and significant audit findings, including any significant deficiencies in internal control that we identify during our audit.

13.6 Other Matters

This report is made solely to the shareholders of the Company, as a body. We do not assume responsibility to any other person for the content of this report.

For HRDP and Associates Co., Ltd.



Peou Dara
Partner

Phnom Penh, Kingdom of Cambodia
31 July 2020

❖ **Statement of Financial Position**
At as 31 December 2020

ASSETS	Note	IFRS for SMEs 31-Dec-20 US\$	IFRS for SMEs 31-Dec-20 KHR'000	IFRS for SME 2019 US\$
Cash on hand	6	91,303	369,321	106,488
Balances with National Bank of Cambodia	7	92,523	374,256	92,078
Balances with other banks	8	543,467	2,198,324	707,979
Loans to customers	9	5,674,177	22,952,046	6,355,857
Other receivables	10	301,202	1,218,362	202,857
Property, plant and equipment	11	60,153	243,319	79,895
Deferred tax asset	12	9,920	40,126	9,920
TOTAL ASSETS		6,772,745	27,395,754	7,555,074
LIABILITES AND EQUITY				
Borrowings	13	3,542,213	14,328,252	4,537,117
Other payables	14	84,604	342,223	31,468
Current tax liabilities		68,797	278,284	92,161
TOTAL LIABILITIES		3,695,614	14,948,759	4,660,746
SHAREHOLDERS' EQUITY				
Share capital	15	1,800,000	7,281,000	1,800,000
Regulatory Reserve	16	24,528	99,216	24,528
Retained earnings		1,252,603	5,066,779	1,069,800
TOTAL SHAREHOLDERS' EQUITY		3,077,131	12,446,995	2,894,328
TOTAL LIABILITIES AND EQUITY		6,772,745	27,395,754	7,555,074

❖ **Statement of comprehensive income**
For the year ended 31 December 2020

Statement of comprehensive income	Note	IFRS for SMEs 31-Dec-20 US\$	IFRS for SMEs 31-Dec-20 KHR'000	IFRS for SME 2019 US\$
Interest income	17	989,797	4,003,729	1,021,737

Interest expense	18	(253,602)	(1,025,820)	(230,805)
Net interest income		736,195	2,977,909	790,932
Provision for doubtful loans	9	(65,255)	(263,956)	(74,681)
Other operating income	19	205,479	831,163	325,775
Personnel expenses	20	(374,080)	(1,513,154)	(314,649)
Depreciation and amortisation expenses	21	(27,045)	(109,397)	(34,234)
General and administrative expenses	22	(212,695)	(860,351)	(245,042)
Profit before income tax	23	262,599	1,062,214	448,101
Income tax expense		(79,796)	(322,775)	(94,392)
Profit for the financial year		182,803	739,439	353,709

❖ Statement of cash flows

For the year ended 31 December 2020

	Share Capital US\$	Regulatory reserve US\$	Retained earnings/(losses) US\$	Total US\$
Balance as at 31 December 2019/ 1 January 2019 (restated)	1,800,000	33,398	707,221	2,540,619
Regulatory reserve	-	(8,870)	8,870	-
Profit for the financial year	-		353,709	353,709
Total comprehensive income	-	(8,870)	362,579	353,709
	-	-	-	
Balance as at 31 December 2019	1,800,000	24,528	1,069,800	2,894,328
Regulatory reserve		-	-	-

	-			
Profit for the financial year	-	-	182,803	182,803
Total comprehensive income	-	-	182,803	182,803
Balance as at 31 December 2020	1,800,000	24,528	1,252,603	3,077,131
	-	-	-	-
<i>KHR'000 equivalent</i>	<i>7,281,000</i>	<i>99,216</i>	<i>5,066,779</i>	<i>12,446,995</i>

	Note	31-Dec-20		2019
		US\$	KHR'000	US\$
Cash flow from operating activities				
Profit before tax		262,599	1,062,214	448,101
Adjustments for:				
Allowance for doubtful loans	9	65,255	263,956	74,681
Depreciation of property, plant and equipment	11	26,945	108,993	34,233
Interest expenses	20	253,602	1,025,820	-
Operating profit before working capital changes		608,401	2,460,983	557,015
Changes in working capital				
Loans and advances to customers		616,425	2,493,439	(979,183)
Other receivables		(98,345)	(397,806)	(65,862)
Other payables		53,191	215,158	1,629
Cash generated from operating activities		1,179,672	4,771,774	(489,659)
Interest paid		(253,657)	(1,026,043)	
Tax paid		(103,160)	(417,282)	(96,126)
Statutory deposit with central bank		-	-	-
Net cash from operating activities		822,855	3,328,449	(585,785)
Cash flows from investing activities				
Purchases of property and equipment	11	(7,203)	(29,136)	(3,527)
Net cash used in investing activities		(7,203)	(29,136)	(3,527)

Cash flows from financing activities

Proceeds from issuance of ordinary shares

Placement of fixed deposits with original

maturity of more than three months

Repayment of borrowings

-	-	1,387,117
(994,904)	(4,024,387)	

Net cash generated from financing activities

(994,904)	(4,024,387)	1,387,117
-----------	-------------	-----------

Net increase/(decrease) in cash and cash equivalents

(179,252)	(725,074)	797,805
-----------	-----------	---------

Cash and cash equivalents at the beginning of the year

816,545	3,302,925	18,740
---------	-----------	--------

Cash and cash equivalents at the end of the period

637,293	2,577,851	816,545
---------	-----------	---------

Cash and cash equivalents comprise the following:

	Note	31-Dec-20		2019
		US\$	KHR'000	US\$
Cash on hand	6	91,303	369,321	106,488
Balances with National Bank of Cambodia (excluding statutory deposit)	7	2,523	10,206	2,078
Balances with other banks-current account	8	543,467	2,198,324	707,979
		637,293	2,577,851	816,545

14. BUSINESS MANAGEMENT ACTIVITIES, RESEARCH AND DEVELOPMENT

14.1 Responsible growth

In order to fulfill its mission of providing financial services to entrepreneurs and families at the grassroots level in developing socio-economic countries, Borribo Microfinance Institution Plc. Provides loans to clients in urban, urban and rural areas. Some that other credit operators do not reach. Through the robust internal management system of the Borribo Microfinance Institution is the basis for maintaining high quality loans. Training and capacity building of branch managers, credit officers and operations staff to ensure that they are full of the knowledge and skills necessary to perform their duties effectively. Careful review of pre-investment assessments ensures that clients who need a loan and are able to repay it adequately receive the loan they need.

14.2 Product trends

Many of the products of Borribo Microfinance Institution Plc. Are designed to meet the mission of providing financial services to clients. Although our mission remains the same, the needs of our clients have changed since the establishment of 2011. As our clients expand their businesses, increase their income, and increase their investments, we have developed many new products to suit the different needs of our clients. Personal loans are still a product and a strength of the institution. However, we have also expanded and developed personal loan products, employee loans to better meet the needs of customers.

14.3 Advertising activities

In order to meet the market demand, the Research, Development and Marketing Department regularly strengthen and expands the work procedures based on the necessary principles that are in line with the credit production line. Market demand and access to feedback from operators along with customers are key. The key to unlocking the obstruction of the organization's operations. The sensitive point of the market is that the establishment focuses on a number of activities such as: 4P, 6C and 5R. 4P includes: prices, promotions, products, and locations based on the principles of the credit foundation. 6C refers to the character, repayment ability, working capital, conditions, collateral and repayment history. 5R (Right People, Right Business, Right Time, Right Amount and Right Place) is a joint plan that must be implemented before releasing the product to the customer before use. In general, the above arguments are required based on the principles of the dissemination procedure:

1. KYC (Know Your Customers).

2. Select the location of the school,ministry state institution. etc...
3. Continue to encourage old customers by providing souvenirs for introducing new customers to 5 new institutions.

14.4 Market Risk

Market risk is the risk that the market value or future cash flows of an instrument will fluctuate due to changes in market prices. Market risk arises from the openness of interest rates, currencies and capital products that are subject to specific market movements, as well as fluctuations in market rates or prices, such as interest rates, credit margins, foreign exchange rates and capital values. This risk generally covers assets and liabilities. The bank or microfinance also determines the scope of market risk in this way.

Largest type of market risk

- Interest rate risk is the fluctuation of interest rates caused by central bank announcements related to monetary policy changes.
- Currency risk is the risk that the value of a currency will fluctuate with respect to another currency.

15 . HUMAN RESOURCE

15.1 Training and Development

Borribo Microfinance PLC always pay attention to the staff on training and capacity development of their staff since the operation started until the present. All new employees are trained with the care and precision before starting to work in their respective positions to ensure high efficiency. For current employees, the institution continues focusing on increasing their knowledge and skills through workshops and internal training to develop their ability to work effectively. In addition, the institution pays great attention to the development of staff capacity by dispatching employees to attend seminars and other training courses so that they can gain new experiences and better knowledge.



15.1.1 Internal Training

To improve employees with the skills and attitude to perform the work, the Institution always organizes new monthly workshops and training to give them additional knowledge and experience to perform practical work with high quality and efficiency.





15.1.2 External training

External training is an important factor for employees to develop communication skills and explore things they lack. The Institution always pays attention to every staff and dispatches them to participate in many seminars and training courses in some institutions and organizations for more experiences and knowledge, to develop their abilities, and to share with other employees for mutually sustainable growth.





16. ABOUT BORRIBO CUSTOMERS

Providing a wide range of lending services by Borribo Microfinance Institution Plc. It is an important point that Borribo adopts and implements to meet the needs of clients in the capital and related provinces, regardless of color or position. The institution will also expect that the size of the loan provided by the institution is targeted by the client, which improves his living standard. At the same time, the institution also has many credit products that can supply to the needs of customers with transparency of financial services to help customers decide to use a type of credit services appropriately. The types of products that the Company launches in the market include: Solidarity Loan, Micro Loan, Personal Loan, Personal Loan, Personal Loan, Staff Loan.

Mr. Koam Rith and Mrs. Phonna

Mr. Koam Rith and Mrs. Phonna currently live and trade in groceries, drinks and perfumes in Ang Tasik village, Tuol Pich commune, Ang Snoul district, Kandal province. In the past, he had a job as a chef, but later, due to exhaustion from the field of cooking, he turned to become a businessman, they started this business in 2019, starting with love and combined with intelligence, including There are many other factors, such



Business: Chab Houy Wholesale and Perfume shop

Address : Ang Tasik village, Tuol Pich commune, Ang Snoul district, Kandal province.

as the house on the main road and near the factory, which makes this businessman run his business even better. However, due to the small business, lack of capital, can not meet the needs of customers in time, he decided to use a medium loan from a rich microfinance institution, he felt that the interest rate is reasonable, fast service is not complicated and is his place of trust. Well.

His first loan was on February 7, 2020 in the amount of US \$ 10,000 used to expand his business for almost a year, his business grew even more. Decided to borrow a second time in the amount of 20,000 US dollars to buy additional equipment. In addition, Mr. Rith also runs a tricycle to help earn extra income in addition to helping sell goods.

Then, since Mr. Kham Rith and his wife used Boribo's loan continuously, he and his wife have doubled their livelihood and business, and their income level has been increased every day.

In the future, he and his wife intend to expand their business to double or be able to develop into an exclusive wholesale depot.

Mr. Rith and his wife are very happy to use the loans of MFI, because these loans make his business stronger, which can earn income to improve the family life to this day.

Ms. Morn Phalla and Mr. Khuon Ra

Ms. Morn Phalla and Mr. Khuon Ra are currently living and working in Prey Veng Khang Lech Village, Sangkat Prey Veng, Khan Dangkor, Phnom Penh. Her current occupation is furniture making with factory processing and self-selling. She and her husband are handicraft owners, run a processing factory and sell wooden furniture. Ms. Morn Phalla and Mr. Khuon Ra are the owners of a young handicraft that is smart in seizing business opportunities.



Business: Handicrafts, Furniture Manufacturing & Processing

Address : Prey Veng Khang Lech Village, Sangkat Prey Veng, Khan Dangkor, Phnom Penh.

In this business, she and her husband have more than 10 years of experience in this business, now her business operates two branches, including: the first branch in the village of Prey Veng West, and the second branch on the road. National No. 3 is close to Wat Sleng, and for the location of the first branch,

the special conditions that make it easier to do business are next to Prey Sar Road, near the health center and also near TV Star Borey. What is more special is that she uses the loans of abundant microfinance institutions in line with the goal of further business expansion, she sees the opportunity to capture the current market.

Starting from a small business with very little capital and facing a lot of competition, together with her, she also proposed to Boribo Microfinance Institution to expand her capital. She uses the capital at Boribo Microfinance Institution. Initially, the amount of US \$ 4,000 to expand the capital in addition to the old capital.

Through this loan, combined with hard work, willingness and high responsibility, both of your businesses have grown by seeing that her actual financial situation is consistently better.

Ms. Morn Phalla stated that she got to know Boripor well through the neighbors who were old customers who had used abundant loans in the past. The reason why she uses the loan service with reasonable interest rate, the loan process is fast, the loan officer to consult, provide clear information and carefully explain the terms of the loan, cultivating a sense of responsibility and high will. To repay the institution.

Ms. Morn Phalla and her husband would like to express their deep gratitude to Boribo Microfinance Institution for providing them with a loan. In the future, we both intend to apply for more loans to expand the capital from the old capital or can expand more branches.

Mrs. Dim Sokhon

Ms. Dim Sokhorn, a resident of Kraing Svay Village, Kraing Pong Commune, Dangkor District, Phnom Penh, with confidence. In the United States, she used the loans provided by the company to expand her business, and some of them she used to repair fences. Reflecting on the loan application process, she said, “Before giving me a loan, the staff carefully explained the



Business : Chab Houy Wholesale

Address : Kraing Svay Village, Kraing Pong Commune, Dangkor District, Phnom Penh

terms of the loan and the repayment method, even though it was my third time. However, the staff of this institution often gives me the key to the usefulness of the business plan after using the target loan from the institution for the past three periods, making her business grow significantly while her family situation. On the other hand, there is a better life. This is due to the efficient and targeted use of her loan as set out in her loan application. Ms. Morn Phalla and Mr. Khuon Ra are currently living and working in Prey Veng Khang Lech Village, Sangkat Prey Veng, Khan Dangkor, Phnom Penh. Her current occupation is furniture making with factory processing and self-selling. She and her husband are handicraft owners, run a processing factory and sell wooden furniture.

17. EVENTS IN 2020

17.1 Outbreaks of covid-19 and floods

Due to the outbreak of Covid 19 and the floods in 2020, the Cambodian economy will be severely affected in almost all sectors of the country, especially tourism and agriculture. That also led to a slight slowdown in the banking and financial sector due to lower demand than supply, due to the response and support of the National Bank of Cambodia regarding the expansion of system controls. The Bank and the issuance of this precautionary measure (Borribo Microfinance Institution Plc.) Have taken steps to address the plight of the poor and enterprises facing decline due to the Covid 19 issue. And provide lower interest loans. In addition, the company protects the safety and well-being of its customers as well as its internal staff by spraying disinfectants in all 5 branches to ensure that customers who come to receive services at the site with confidence and without fear. Providing anti-virus masks to customers who come to the location is also available to participate in the protection together.



Flood Activities





17.2 Social participation activities

Microfinance Institution Plc. Also participated in social work, in which it also participated in the celebration of the 5th Cambodia Hearing Day under the theme "Do not let ignorance limit your boundaries" organized Save the Children and Hope in Cambodia Foundation, held on March 7, 2020 under the chairmanship of Lok Chumteav Chea Serey. Borribo Microfinance Institution also participated to help promote hope and raise awareness. Encourage the deaf and hard of hearing of Cambodian children so that they can study, gain knowledge, understand the social context and make a living, all of which is a struggle in their lives. They do not get discouraged and enable them to achieve their goals. Factors that help rehabilitate and promote hope for the deaf and dumb are people from all over the country, not to discriminate against people with disabilities and to encourage them to be brave and fight. Their difficulty to motivate them to achieve their dreams together.



18. ABOUT BORRIBO MICROFINANCE INSIITUION

Boribo Microfinance Institution has relocated the old Takhmao Branch, which is located at: # 133B, National Road No. 2, Takhmao Village, Sangkat Takhmao, Takhmao City, Kandal Province to the new branch with the address: # 23, W-21 Street, Sangkat Takhmao, Takhmao City. Kandal province also held a zodiac blessing ceremony according to Khmer traditions and the opening of a new location.





Location of Borribo Microfinance Institution

Borribo Microfinance Plc. has four offices and one head office



Head Office

**Address: Building 19, Street 371, Tnot Chrum Village, Sangkat Boeung Tumpun,
Khan Meanchey, Phnom Penh**

Tel: 023 222 776/023 222 119/023 222 090



Takhmao Branch

**Address: # 23, St. W-21Sangkat Takhmao,
Takhmao City, Kandal Province**

Telephone: 087 81 82 67



Ang Snoul District Branch

Address: # 04, National Road 04

**Troyeung village, Peuk commune, Ang
Snoul district, Kandal province.**

Telephone: 087 81 82 11




Kien Svay District Branch

Address: # 395, Street 01

Koki Village, Kien Svay District,
Kandal Province.

Telephone: 087 81 82 68



Daun Penh Branch

Address: # 37, Street 108

Sangkat Wat Phnom, Khan Daun
Penh, Phnom Penh

Telephone: 087 81 82 30





អ៊ីនវេស្តម៉េនស៊ីនេស្ទ អ៊ីនវេសមិន ខណ្ឌល់ទី១ (អាយ អាយ អិម ស៊ី)
International Investment Management Consulting (IIMC)

ការអភិវឌ្ឍបៃតង ដើម្បីកិត្យានុភាព
Great Green Growth



ស្វែងរកឧត្តមភាព និងភាពរីកចម្រើន
In Pursuit of Excellence and Prosperity